

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សិទ្ធិព្រះរោងពិនិត្យនៃលេខាជនបានចាប់ពីថ្ងៃទី១៩
មិថុនា ឆ្នាំ២០២៣

បញ្ជីអត្ថបន្ទី

១. គិចចូលរួមក្រោមឯកសារនៃហានជនលំនៅខេត្ត

២. ដំណឹងឱ្យរីកនៃលំនៅខេត្តនៃហានជនលំនៅខេត្ត

៣. បញ្ជីឈ្មោះសមាជិក-គណនោះគម្ពុករាជ និង រដ្ឋបាលសម្បត្តិន្ទី

៤. ឈក្មោះសមាជិកនៃហានជនលំនៅខេត្ត

៥. បានបញ្ជាផ្ទៃនៃហានជនលំនៅខេត្ត

៦. ទេសចរណីនៃហានជនលំនៅខេត្ត

៧. ឯកសាររាជការនៃហានជនលំនៅខេត្ត

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អិថិប្រុងក្រោមនឹងនាយកដ្ឋានជាមួយ

ឈ្មោះសហគមន៍នៃសាខា	: វ៉ាត្រាស់
ភូមិ	: វ៉ាត្រាស់
ឃុំ	: វ៉ាត្រាស់
ស្រុក	: ឯកភ្លេច
ខេត្ត	: ឱាត់ដីបង

អិច្ចក្រាមព្រៃយិន

କ୍ରିସ୍ତୀବାଣୀଙ୍କ ବାନ୍ଦାର

୬ ତଥା ୭

នាយុទ្ធផ្លូវបានដល់ជាបាត់ដីបង ជាតាំងការស្របច្បាប់នៃរដ្ឋបានដល់ជាបាត់ មានភាសយដ្ឋាននៅ ភូមិវេជ្ជៈ
យុំរតនេះ ស្រួលបាត់ដីបង ខេត្តបាត់ដីបង ទួរស័ព្ទលេខ ០៥៣ ផ្លូវ ១៧៩ ភីុមិែល....ទួរសារលេខ ០៥៣ ផ្លូវ ១៧៩
ហើរថា "ភាគី ៩" ។

၁၁

ភាគីទាំងពីរបានឯកភាពគាយ់គ្រឿងព្រមទាំងតាមលកខណ្ឌដែលបានក្រោម :

សំណង់ ១.-

ភាគី ៩ ប្រធែលដៃនេះសាន់ដែលជាថ្មីរសម្បត្តិរបស់រដ្ឋមន្ត្រីភាគី ១ ធ្វើការគ្រប់គ្រង ការពារ អភិវឌ្ឍ អភិវឌ្ឍន៍
និងប្រើប្រាស់ផលិតផលរយៈពេល ពាស្ទា ថាប់ពីថ្ងៃទី ៦ ខែ មេសា ២០១៧ រហូតដល់ថ្ងៃទី ៦
ឆ្នាំ២០១៨ ដោយធានានូវចិរភាពតាមរយៈការរៀបចំសហគមន៍នេះសាន់ ។

ក្រសួង ២.

ដែននេសាទនេសាទមានឈ្មោះថា “កវត្ថុនេសាទសហគមនី ព្រៃចាស់” ដែល លាតសន្តិសុខ ន្រៀក្បាន ភូមិព្រៃចាស់ យំព្រៃចាស់ ស្មុកងកំ ខេត្តបាត់ដីបង ។

មាននិយាមការដែចខាងក្រោម៖

ឈ្មោះនីតា	ភាពិស់ន៍	អាសយដ្ឋាន	ចំណាំ
ចំណុចខាងក្រោមបីនសំបុកយកលទ្ធផល ១០០ម៉ែត្រ ជាប់ព្រមទៀត នៃសាខាលេខ ៩៩	០៣ ២៩០៥១	៩៤ ៨០៥៤៧	
ចំណុចខាងក្រោមបីនអាណាព្យាម ២០០ម៉ែត្រ	០៣ ១៩៨៣២	៩៤ ៨០៦០២	
ចំណុចខាងក្រោមបីនត្រូវសំរាប់លេខ ២០០ម៉ែត្រ	០៣ ១៩៨១៨	៩៤ ៨០៧៩៤	

ចំណុចទំនប់តាមសាម	03 ១៨១៧៥	១៤ ពេលវេលា	
ចំណុចខាងក្រោមទំនប់តាមសាម	03 ១៨១៧៣	១៤ ពេលវេលា	
ចំណុចត្រូវប្រឡងនៃរដ្ឋបាល និងផ្ទុកការតំបន់ខ្សែតី១ ប.ជ និង ១២បប	03 ១៥០៣៥	១៤ ៨០០២២	
ចំណុចក្នុងក្រុមក្រោម	03 ១៣៣៥៥	១៤ ពេលវេលា	
ចំណុចថែងក្រោមប្រឡងខ្សែតី ១២ ខាងលើខែ	03 ១៥៥៨៥	១៤ ពេលវេលា	
ចំណុចថែងក្រោមប្រឡងខ្សែតី ១២ មាតិក្រោមដែកកំ	03 ១៧៥៧០	១៤ ពេលវេលា	
ចំណុចក្រោមការក្រោមកំ	03 ៩០០០៥	១៤ ពេលវេលា	
ចំណុចខាងកើតវត្ថុក្រោមកំ	03 ៩១៦៣៥	១៤ ពេលវេលា	
ចំណុចប្រសព្វរវាយខ្សែតី១០ និង១១	03 ៩១០០២	១៤ ពេលវេលា	

ដូចដែនទីដែលបានភ្លាប់មកជាមួយ ។

ក្រោកអាជីវកម្ម ៣.-

ភាគី ៩ ត្រូវបំពេញការកិច្ចជាមួកជួយសម្របសម្រល ផ្តល់បច្ចេកទេស ទប់ស្ថាត់បទលើស តាមដាន និងត្រួតពិនិត្យលើការរៀបចំ និងការប្រព្រឹត្តិភាពនៃរបស់សហគមន៍នៃសាធារណជនជាមួយនាមខ្លួន ២៣ នៃអនុក្រើត្យ លេខ ២៤ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០៧ ស្តីពីការគ្រប់គ្រងសហគមន៍នៃសាធារណជន។

ក្រោកអាជីវកម្ម ៤.-

ភាគី ១ ត្រូវរៀបចំ៖

- កំន្លែងអភិវឌ្ឍន៍ក្រោមធមិត្តិក
- ស្រី: ភាគី អនុប្រធិត្តិកមេពុជ្ជ
- កំន្លែងអភិវឌ្ឍន៍រឿងច្បែរ
- ស្អារប្រឡាយ ត្រូវបីចំ ស្រី:
- ជំពូលធមិត្តិក
- ធ្វើវិវីស្សរកម្ម
- បញ្ជានសមាជិកសហគមន៍ដើម្បីរៀនធនូវបច្ចេកទេសដូចត្រួតពិនិត្យ
- ការងារអភិវឌ្ឍន៍ដោយងារទៀត ។

ព្រៃនាគ ៥.-

ភាគទី ៣ ត្រូវរំពោះចំប្រជុំពិភាក្សាអំពីទំហំ ចំនួន ប្រវែង និងប្រភេទខេត្តក្នុងនៃសាខា ដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងកន្លែងនៃសាខាសមាគមន៍ ឱ្យសម្រេចបាមុនាបាពក្នុងធនធាន និងពេលវេលា ផ្តូរការប្រើប្រាស់ស្ថិជាលិខិត និងលិខិតបង្កាន់គិតយុត្តិភាពនៃសាខា។

សំណង់ ៦.-

ភាគី ២ មានការពិនិត្យការងារដែលធ្វើឡើងជាមុនដូចខាងក្រោម ។

- ការពារថ្វូលិចទីក ដែលមានស្រាប់ខ្សោយបានគង់វិញ មាតិវិធានការទេស្ថាត និងបង្ការត្រួតពេលវេលា
 - រក្សា និងការពារដើម្បីនាបលិចទីក សម្រាប់ជាប្រព័ន្ធដែលមានស្រាប់ខ្សោយបានគង់វិញ
 - ផែនទៅក្នុងដម្លាតិវិញ នូវវារិសត្ថដែលកំពុងរងគ្រោះថ្មាក់ជិតជុំតុំដ នៅពេលដែលធ្វើនៃសាខាទាន
 - ការពារសត្វថ្វូលិចទីក នៅតួន្យដែននៃសាខាប្រព័ន្ធ ប្រព័ន្ធដែលមានស្រាប់ខ្សោយបានគង់វិញ ។

ក្រុងការ ៤.២

- ចាប់ផ្តើមដាក់ជាគារអនុញ្ញាតក្នុងប្រកាសរបស់ក្រសួងកសិកម្ម រត្តាប្រមាណ្ត និងនេវសាខ់ ដូចជាដោយការដើម្បី
 - លើកទំនប់ លុប បុជីក ឬង ព្រៃក ប្រឡាយ ណែនាំ ហើយ ស្រែ ដែលពីមានការអនុញ្ញាតពីស្ថាប័នជោនាយក
 - កាប់ ភ្លាហ តាន់ វន ឈូសភាយព្រៃលិចទឹក ក្នុងគោលបំណងហើយការដាក់កម្មសិទ្ធិ ប្រាកដដើម្បីប្រចាំការ ប្រគល់បំណងដោយខ្សោយ
 - ធ្វើនេវសាខ់ កាប់វ៉ាត្រ ប្រអុសក្នុងកំន្លែងអភិវឌ្ឍជាលិខិត ក្នុងកំន្លែងនេវសាខ់សហគមន៍
 - ប្រើប្រាស់ឧបករណ៍បាយម្រាត ជាពិសេសឧបករណ៍នេវសាខ់អំពី និងឧបករណ៍នេវសាខ់វិស្សោម ត្រប់ប្រកែ
 - ប្រើប្រាស់ឧបករណ៍នេវសាខ់ខុសពីការកំណត់នៅក្នុងតារាងឧបសម្ព័ន្ធនៃកិច្ចប្រមូលដ្ឋាន
 - ចិត្តឯម្ភត្រី ដែលជាតុជនាំឱ្យខ្ចោះដែលបិវីស្សានដម្លាតិ បំផីចប់ផ្តាស់ដែលជាគារអនុញ្ញាត បុបន្តអនុវត្តន៍ការដើម្បី
 - ដំឡើ ទិញ លក់ ដឹកជញ្ជូន រក្សាទុកឧបករណ៍អំពី ឧបករណ៍នេវសាខ់វិស្សោម ត្រប់ប្រកែ ឈិបយន្ត និងអ្ននអ្នស ទីកសាប់

- ជា ប្រចំរក្សាដីលក់ដូរកក្នុងដែននេសាទេ
- ធ្វើនេសាទេដោយមាន ប្រអន្តត្រប់ប្រភេទដែលមានក្រឡាតុចជាង ១.៥ សង្កែមៗត្រា និងចំណាយដែប្រាំ(១៥) សង្កែមៗត្រា ។

ក្រោកវ ៥.-

ភាគី ២ ត្រូវចាត់វិធានការថែរក្សាការពារកនៃនេសាទេសហគមន៍ដោយបំផុស ជីវិត និងលើកទឹកចិត្តដល់សមាជិកសហគមន៍នេសាទេត្រប់រូបឱ្យរាយការណ៍ទៅសមត្ថកិច្ចរដ្ឋបាលជលជលដែលនៅជិតបំផុត ដើម្បីសហការទៅបញ្ជីសេដលជល ។

ក្រោកវ ៦.-

ភាគី ៣ ត្រូវអនុវត្តនូវការកិច្ចដូចខាងក្រោម ។

- ប្រពិបត្តិយោងមិនមាត់តាមលក្ខណិក: បទបញ្ហាដែនក្នុង និងដែនការត្រប់ត្រងកនៃនេសាទេសហគមន៍
- ធានាធិកាសមាជិកទាំងអស់ក្នុងសហគមន៍មានសិទ្ធិស្ថិតិការប្រើប្រាស់ចនជានជលជល
- សហការយ៉ាងដិតស្ថិតិថ្មីជាមួយរដ្ឋបាលជលជល ក្រុមប្រើក្សាយ និងអាជ្ញាធរដែលពាក់ព័ន្ធ ។

ក្រោកវ ១០.-

ប្រសិនបើភាគី ៣ មិនអនុវត្តតាមប្រការទាំងឡាយនៃកិច្ចព្រមព្រំនេះ ធ្វើឱ្យអនុវត្តនេសាទេ ប្រចនជានជលជលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជារមាយ ។

ក្រោកវ ១១.-

កិច្ចព្រមព្រំនៃកនៃនេសាទេសហគមន៍ អាចបញ្ចប់មុនពេលកំណត់ដោយដែលក្នុងឈ្មោះ ដូចមាន ចំងក្រឹងមាត្រា ៩៧ នៃអនុក្រើក្សាលេខ ២៥អនក្រ.បក ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០១ ស្តិតិការត្រប់ត្រងសហគមន៍ នេសាទេ ។

ក្នុងករណីដែលសហគមន៍នេសាទេយល់ចា ការបញ្ចប់កិច្ចព្រមព្រំនៃតុមានលក្ខណៈសម្រេច សហគមន៍នេសាទេ អាចធ្វើការតវायកប្រធានរដ្ឋបាលជលជលច្បាក់កណ្តាល ។

នាម ១២..

កិច្ចព្រមព្រៃងនេះអាចធ្វើការកែប្រែនតាមការងាររបស់ភាគីទាំង ២ ស្របតាមច្បាប់ និងលិខិតបច្ចេកទេននាការព័ត៌មូនសហគមន៍នេះលាង ។

កិច្ចព្រមព្រៃងនេះត្រូវតម្លៃទុកនៅក្នុងការសហគមន៍នេះលាងត្រូវបាន សាលាយំព្រោចសំខាន់ខ្ពស់ ខណ្ឌរដ្ឋបាលជាលជាលបាត់ដីបង សាលាណខ្ពស់បាត់ដីបង រដ្ឋបាលជាលជាលច្បាក់កណ្តាល និងក្រសួងកសិកម្ម រូបាប្រមាណៗ និងនេះលាងហើយអាចចម្លងដូនស្ថាប័នពាក់ព័ត៌មូនដោយច្បាប់ចម្លងត្រូវមានប្រចាំប្រាំឆ្នាំ ។

ថ្ងៃទី ២៨.... ខែវិច្ឆិកា ឆ្នាំ២០០៧

ភាគី ៩

៩. នាយកដ្ឋានប្រចាំឆ្នាំ

ន. ប្រចាំឆ្នាំ

ភាគី ១

ប្រចាំឆ្នាំ

ឈ្មោះ

ឈ្មោះ

ឈ្មោះ
ប្រចាំឆ្នាំ



ឈ្មោះ ឈ្មោះ

បញ្ជីលម្អិតសមាគមនីកសហគមន៍នៃខេត្តកំពង់ចាម

ស្នូលិន្ទុបាន់ យុទ្ធសាស្ត្រ ក្រុងករណី ខេត្តកំពង់ចាម

ល.រ	ឈ្មោះសមាជិក	ភោយ	ភេទ	ត្រួម	កូដ	ឈ្មោះ	តម្លៃខ្លួនជាសមាជិក	ថ្ងៃខែឆ្នាំ
០១	លោក ហិរញ្ញា	៦៨	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ កក្កដា ២០០៥	
០២	លោក ស៊ុន ឈន	៤៩	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ កក្កដា ២០០៥	
០៣	លោក ស៊ុន ស៊ុន	៣៩	ព	ប្រធាន	ប្រធាន	ប្រធាន	៣៣ មេសា ២០០៥	
០៤	លោក ស៊ុន ស៊ុន	៤៧	ស	ប្រធាន	ប្រធាន	ប្រធាន	៣៣ មេសា ២០០៥	
០៥	លោក ស៊ុន វណ្ណ	៣០	ព	ប្រធាន	ប្រធាន	ប្រធាន	៣០ មេសា ២០០៥	
០៦	លោក ស៊ុន ស៊ុន	៣៣	ស	ប្រធាន	ប្រធាន	ប្រធាន	៣០ មេសា ២០០៥	
០៧	លោក ស៊ុន ស៊ុន	៦០	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
០៨	លោក ស៊ុន ឈន	៤៦	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
០៩	លោក ស៊ុន វណ្ណ	៤៨	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១០	លោក ស៊ុន ស៊ុន	៤៣	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១១	លោក ស៊ុន ហ៊ុន	៦៥	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១២	លោក ស៊ុន វណ្ណ	១៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១៣	លោក ស៊ុន ស៊ុន	៦០	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១៤	លោក ស៊ុន ស៊ុន	៤២	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១៥	លោក ស៊ុន ស៊ុន	៤៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១៦	លោក ស៊ុន ឈន	៤៨	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១៧	លោក ស៊ុន ឈន	៤៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១៨	លោក ស៊ុន ឈន	៤៨	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
១៩	លោក ស៊ុន ឈន	៤៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២០	លោក ស៊ុន ឈន	៤៥	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២១	លោក ស៊ុន ឈន	៤៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២២	លោក ស៊ុន ឈន	៤៥	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២៣	លោក ស៊ុន ឈន	៤៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២៤	លោក ស៊ុន ឈន	៤៥	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២៥	លោក ស៊ុន ឈន	៤៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២៦	លោក ស៊ុន ឈន	៤៥	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២៧	លោក ស៊ុន ឈន	៤៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២៨	លោក ស៊ុន ឈន	៤៥	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
២៩	លោក ស៊ុន ឈន	៤៥	ស	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	
៣០	លោក ស៊ុន ឈន	៤៥	ប	ប្រធាន	ប្រធាន	ប្រធាន	២៤ មិថុនា ២០០៥	

៣១	ឆ្នាំ សុត	៤២	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៣២	សុខ សាក់	២២	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៣៣	ហាម ទារ់	២០	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៣៤	លូត ដៃវីន	៣៣	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៣៥	យុត ជា	៣១	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៣៦	មុង ដោន្លា	៣៨	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៣៧	ជាប សិត	៣៥	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៣៨	លូត ខ័ណ្ឌ	៣៥	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៣៩	អុក សំបុ	៣៣	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤០	ស វង់	២៤	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤១	យើរីន ហេង	២២	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤២	សែង ចន	២៨	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤៣	អុយ ដៃវីន	២២	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤៤	តេង ជា	៦៥	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤៥	មត នី	៦៣	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤៦	វិជន	២៥	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤៧	វិជុំ	២៧	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤៨	វិជាល	២៥	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៤៩	គិ លាន	៤៣	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥០	ចក់ តិមបាត	៤៥	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥១	គិ តិមបាការុ	១៥	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥២	គិ តិមបាតុង	២០	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥៣	គិ តិមបេង	១៥	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥៤	សូស ពិសិទ្ធិ	៣៤	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥៥	ស ចាន់ណែង	២៥	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥៦	អុង សាយ្យន	៤២	ប		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥៧	ឡើង សុដុល	៣៥	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥៨	ម៉ក ពិ	៥៧	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៥៩	ុក ឱុយ	៥៦	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៦០	តួ សប្បាយ	២៤	ស		ថ្វាស់	ថ្វាស់	២៧ កក្កដា ៩០០៥	
៦១	អុន ចេង	៥៥	ប		ថ្វាស់	ថ្វាស់	២៦ គុណា ៩០០៥	
៦២	សែង បាងយិន	៤៦	ស		ថ្វាស់	ថ្វាស់	២៦ គុណា ៩០០៥	
៦៣	សែង សង់	២៣	ស		ថ្វាស់	ថ្វាស់	២៦ គុណា ៩០០៥	

៦៤	សេង ដីវិន	២១	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៦៥	យូវីន វិន	៤១	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៦៦	សេង ខ្សោយកង	៤២	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៦៧	យូវីន ប់រុង	៤៣	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៦៨	សេង ឌ្ឍាមួយ	៦៨	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៦៩	បិច ថ្វែង	៧២	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧០	សុខ សេត	២៤	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧១	សុំ លក្ខណ៍	២៥	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧២	ធោះ ថែ	៣៧	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧៣	សុខ សារុម	៣៨	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧៤	បិច យន	៤៨	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧៥	ណុប ម៉ៅ	៤៩	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧៦	បិច យាត	៤៥	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧៧	បិច យិម	៤១	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧៨	ហម វាន	៤៦	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៧៩	ក្រាត់ ទន់	៤៨	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨០	ហម ទំ	៤០	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨១	អិង នល់	៦៥	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨២	សូស សារីម	៥៧	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨៣	អិង នីវិត	២៤	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨៤	អិង នីវិន	២៦	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨៥	អិង សារី	២៣	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨៦	គង់ នីវិន	៥៨	ស		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨៧	សុំ ជា	៣០	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨៨	សេក វន	៣៨	ប		វិត្យមាស	វិត្យមាស	២៦ គុណា ២០០៥	
៨៩	វាទ់ ឈើវិម	៣២	ស		វិត្យមាស	វិត្យមាស	២៣កក្កដា ២០០៥	
៩០	ទុយ ដីវិន	៣៦	ប		វិត្យមាស	វិត្យមាស	២៣កក្កដា ២០០៥	
៩១	ជាន់ ដឹង	៤៥	ស		វិត្យមាស	វិត្យមាស	២៣កក្កដា ២០០៥	
៩២	ដឹង ងុន	៣៥	ប		វិត្យមាស	វិត្យមាស	០៣មករា ២០០៥	
៩៣	ស្រីន សុយិន	៣៨	ស		វិត្យមាស	វិត្យមាស	០៣ មករា ២០០៥	
៩៤	ប៉ក សារុន	៥១	ប		វិត្យមាស	វិត្យមាស	១៥-១៧ -២០០៣	
៩៥	អិង សាមី	៥២	ស		វិត្យមាស	វិត្យមាស	១៥-១៧ -២០០៣	
៩៦	វាទ់ សិ តុ	៣០	ប		វិត្យមាស	វិត្យមាស	១៥-១៧ -២០០៣	

៤៧	ប៉ក់ សារុត	២១	ស		ត្រូចរាល់	ត្រូចរាល់	១៥-១២- ២០០៣	
៥៨	ប៉ក់ សារីន	២០	ប		ត្រូចរាល់	ត្រូចរាល់	១៥-១២- ២០០៣	
៥៩	សុស សារុ	២១	ស		ត្រូចរាល់	ត្រូចរាល់	១៥-១២- ២០០៣	
៩០០	ស៊ី ជាត	៤៣	ប		ត្រូចរាល់	ត្រូចរាល់	១៥-១២- ២០០៣	
៩០១	សុស វីទិ	៣៧	ស		ត្រូចរាល់	ត្រូចរាល់	១៥-១២- ២០០៣	
៩០២	សាំង សុ	៤៥	ប		ត្រូចរាល់	ត្រូចរាល់	១៥-១២- ២០០៣	
៩០៣	វាន់ លួ	៣៥	ស		ត្រូចរាល់	ត្រូចរាល់	២៥-០៦-២០០៣	
៩០៤	ពីក ចន់	៥៧	ស		ត្រូចរាល់	ត្រូចរាល់	២៥-០៦-២០០៣	
៩០៥	លីម សំណង	២៥	ស		ត្រូចរាល់	ត្រូចរាល់	២៥-០៦- ២០០៣	
៩០៦	លីម ប្រាក់	២៧	ប		ត្រូចរាល់	ត្រូចរាល់	២៥-០៦- ២០០៣	
៩០៧	លីម ណាក់	១៥	ស		ត្រូចរាល់	ត្រូចរាល់	២៥-០៦- ២០០៣	
៩០៨	លីម បាន	២៥	ប		ត្រូចរាល់	ត្រូចរាល់	២៥-០៧-២០០៣	
៩០៩	វែ សុខ	២៥	ស		ត្រូចរាល់	ត្រូចរាល់	២៥-០៧- ២០០៣	
៩៩០	សេង ចាយ	៣២	ប		ត្រូចរាល់	ត្រូចរាល់	១៥-០៨- ២០០៣	
៩៩១	ជាន់ ឡាង	៣៥	ស		ត្រូចរាល់	ត្រូចរាល់	១៥-០៨- ២០០៣	
៩៩២	គុ ចែង	៦៥	ប		ត្រូចរាល់	ត្រូចរាល់	១៥-០៨- ២០០៣	
៩៩៣	អា វិច	៥៦	ស		ត្រូចរាល់	ត្រូចរាល់	១៥-០៨- ២០០៣	
៩៩៤	ដំ វិច	២១	ប		ត្រូចរាល់	ត្រូចរាល់	១៥-០៨- ២០០៣	
៩៩៥	គុ វិ	១៥	ស		ត្រូចរាល់	ត្រូចរាល់	១៥-០៨- ២០០៣	
៩៩៦	តែង វិ	៥០	ស		ត្រូចរាល់	ត្រូចរាល់	០៩-០៩-២០០៤	
៩១៧	តែង ណាង	៤៥	ស		ត្រូចរាល់	ត្រូចរាល់	០៩-០៩-២០០៤	
៩១៨	យេង មិង	៣០	ប		ត្រូចរាល់	ត្រូចរាល់	០៩-០៩-២០០៤	
៩១៩	សុស សារុ	៤៣	ស		ត្រូចរាល់	ត្រូចរាល់	០៩-០៩-២០០៤	
៩២០	ឆ្លង បុនិទ្ទេ	២៣	ប		ត្រូចរាល់	ត្រូចរាល់	០៩-០៩-២០០៤	
៩២១	ពោញ សារីត	៣០	ប		ត្រូចរាល់	ត្រូចរាល់	០៣-០៩-២០០៤	
៩២២	ហិ សារិយ	២៧	ស		ត្រូចរាល់	ត្រូចរាល់	០៣-០៩-២០០៤	
៩២៣	ពោញ ិបុល	២៥	ប		ត្រូចរាល់	ត្រូចរាល់	០៣-០៩-២០០៤	
៩២៤	មោក ណាង	២៥	ស		ត្រូចរាល់	ត្រូចរាល់	០៣-០៩-២០០៤	
៩២៥	ឡាយ សាមីន	៣៥	ប		ត្រូចរាល់	ត្រូចរាល់	០៣-០៩-២០០៤	
៩២៦	តង ឡារ៉ា	៣៧	ស		ត្រូចរាល់	ត្រូចរាល់	០៣-០៩-២០០៤	
៩២៧	ជុប វិន	៣៣	ស		ត្រូចរាល់	ត្រូចរាល់	២០-១២-២០០៤	
៩២៨	ជុប ឈិន	២៥	ប		ត្រូចរាល់	ត្រូចរាល់	២០-១២-២០០៤	
៩២៩	បុន អង	២៥	ស		ត្រូចរាល់	ត្រូចរាល់	២០-១២-២០០៤	

១៣០	អីយ ចុង	៣៨	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-០៩-២០០៥	
១៣១	មេវិន សារិន	៣៩	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-០៩-២០០៥	
១៣២	មុលវិរិ	៣៩	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	៣៩-១២-២០០៣	
១៣៣	ឃុន សុខា	៦៧	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	៣៩-១២-២០០៣	
១៣៤	ហង់ សំ	៦៨	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	៣៩-១២-២០០៣	
១៣៥	ឃុន សុ មន្តរី	៣៩	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	៣៩-១២-២០០៣	
១៣៦	ឃុន សុជលិ	៣៩	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	៣៩-១២-២០០៣	
១៣៧	សុខ ធម៌	៣៨	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	១៩-១២-២០០៤	
១៣៨	សុខ យ៉ាន	២៩	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២៩-០៩-២០០៥	
១៣៩	ឈុយ រៀម	៧០	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	១០-១២-២០០៤	
១៤០	អុង វិទិ	២៩	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	១០-១២-២០០៤	
១៤១	វិន កុព	២៧	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	១០-១២-២០០៣	
១៤២	ដោ សុភាព	២៨	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	១០-១២-២០០៣	
១៤៣	សីវិន ឃិន	៤៩	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២៩-១០-២០០៥	
១៤៤	ហង់ ជា	៤៦	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២៩-១០-២០០៥	
១៤៥	សុខ សិុម	២៨	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២៩-១០-២០០៥	
១៤៦	សីវិន សុភាព	២៩	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២៩-១០-២០០៥	
១៤៧	គីម យុវិម	៥០	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៤	
១៤៨	សីវិន បែកឬ	៥៦	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៤	
១៤៩	គីម ចិន្ទា	២០	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៤	
១៥០	គីម ចិន្ទា	១៨	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២៩-០៩-២០០៣	
១៥១	បុល ពត	៦៧	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២៩-០៧-២០០៥	
១៥២	ជាន់ តោរ	២៨	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២៩-០៧-២០០៥	
១៥៣	លួត ម៉ាប់	៣៦	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	១៨-០៨-២០០៥	
១៥៤	ខុង បេវិម	៥៦	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-៩០-២០០៥	
១៥៥	សែក ជុី	៤៧	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-៩០-២០០៥	
១៥៦	អូន ដន	៥៥	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-៩០-២០០៥	
១៥៧	ហុល ចន	៤៦	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-៩០-២០០៥	
១៥៨	ហុច ស្វា	២៦	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-៩០-២០០៥	
១៥៩	ហុច ចិន្ទា	២៨	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-៩០-២០០៥	
១៥០	ហុច វិទិ	២៩	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-៩០-២០០៥	
១៥១	ហុច សុុណា	២០	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២៨-០៣-២០០៥	
១៥២	សុខ សារិន	៣៨	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២០-១២-២០០៣	

១៦៣	កុល នីវិន	៩៤	ស		ផ្សាគរ	ផ្សាគរ	២០-៩២-២០០៣	
១៦៤	ឃុក សែន	៨៨	ប		ផ្សាគរ	ផ្សាគរ	២០-៩២-២០០៣	
១៦៥	បាយ ចាន់ដី	៩២	ស		ផ្សាគរ	ផ្សាគរ	២០-៩២-២០០៣	
១៦៦	យុត កេវិន	៣០	ប		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៦៧	ជាន់ សារុន	២៧	ស		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៦៨	ចុក ចិនផ្សាយ	៣២	ប		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៦៩	អង់ គិមលី	២៧	ស		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៧០	ស ភូ	២៨	ប		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៧១	លុយ សារិត	២៨	ស		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៧២	គង់ នេត	៤០	ប		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៧៣	សុខ សារ៉ាន់	៤១	ស		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៧៤	មុល ស្បូល	៤០	ប		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៧៥	ហុន សារុន	៤០	ស		ផ្សាគរ	ផ្សាគរ	២២-០៦-២០០៥	
១៧៦	ធីវិន កី	៣៦	ប		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៧៧	វ៉ាន លាន	៣២	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៧៨	ពេង ហី	៤៣	ប		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៧៩	សីវិន ម៉ា	៤៨	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨០	វ សាមុន	២៣	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨១	វ សារិត	២០	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨២	អុង កោះ	៦០	ប		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨៣	ទុក នីវិន	៤៨	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨៤	អុង សំ	២៤	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨៥	អុង សិន	២២	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨៦	អុង សិន	១៩	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨៧	បីម ឃុន	៤៨	ប		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨៨	បាយ ណែក្រុ	៤៨	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៨៩	មុល ជា	៤២	ប		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៩០	វ៉ាត គិមឈុន	៤៨	ស		ផ្សាគរ	ផ្សាគរ	២២-០៧-២០០៥	
១៩១	ទិ វេត	៤៣	ប		ផ្សាគរ	ផ្សាគរ	០៩-០៣-២០០៩	
១៩២	យើម ខា	៤៩	ស		ផ្សាគរ	ផ្សាគរ	០៩-០៣-២០០៩	
១៩៣	ទិ សុភណ្ឌ	២៩	ស		ផ្សាគរ	ផ្សាគរ	០៩-០៣-២០០៩	
១៩៤	ទិ សុជល	២៦	ប		ផ្សាគរ	ផ្សាគរ	០៩-០៣-២០០៩	
១៩៥	ទិ កុសល	២៤	ប		ផ្សាគរ	ផ្សាគរ	០៩-០៣-២០០៩	

១៩៦	ទី សោភិនិ	២១	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៩-០៣-២០០៨	
១៩៧	ទី សុខិ	២០	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៩-០៣-២០០៨	
១៩៨	ថែ លាត	១៩	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៩-០៣-២០០៨	
១៩៩	ជាន់ សុខិ	២៤	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	២៣-០៣-២០០៥	
២០០	តាត់ ម៉ាប់	២៦	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	២៣-០៣-២០០៥	
២០១	ប្រេង រ៉ុង	២៦	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២០២	វិត ដៃវៀ	៣២	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២០៣	លេន លីនី	២៣	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២០៤	ផែក ចានីវិ	២០	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២០៥	ឧបុ ហ៊ែម	៤៨	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២០៦	សាត់ សែម	៤៦	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២០៧	អេវីន សែងអុម	៣៤	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២០៨	មុក សារីនិ	៤៣	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២០៩	សុវិចិត្រ	២៦	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១០	អេវីន ញ្ចាន	៣៣	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១១	សុម ម៉ាប់	៤៧	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១២	សុម ឈុត	៤៨	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១៣	ពេធិ ហង់	៤០	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១៤	សុម គិមបាតិ	១៩	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១៥	កី សុនុន	៤០	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១៦	សុម ឈុន	២៦	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១៧	សុម ផែក	២៣	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១៨	បុល ភាព	៤៧	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២១៩	តែង សាមិ	៤៤	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២០	លួន តល់	៤៤	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២១	វាំង សំរែស់	២១	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២២	បុុច សាកាយ	២៣	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២៣	បុុច សារ៉ែម	២០	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២៤	សុខ សប	៤៦	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២៥	ជីង លីវី	៤៣	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២៦	កេវិន ជាត	៣៦	ប		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២៧	ជីង សូ	៤០	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	
២២៨	សេវិន សំ	៤៣	ស		ត្រូវបានសំណង់	ត្រូវបានសំណង់	០៣-០៩-២០០៨	

២៣៩	លុក និ	៣៦	ប		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៤០	សុខ ឈើវីត	៤៧	ប		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៤១	ឈើវីង ឈើ	២៨	ប		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៤២	ឈើវីង ឈើវីត	២៩	ប		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៤៣	លុក ឃិត	៣១	ប		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៤៤	អូ សែម	៦៣	ស		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៤៥	សូស សាយម	៥២	ប		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៤៦	កាំ សាយម	៤៥	ស		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៤៧	កង ទុង	២៨	ប		ត្រចាស់	ត្រចាស់	១៨-១២-២០០៤	
២៤៨	គង បុនដីន	៤៦	ប		ត្រចាស់	ត្រចាស់	១៨-៤-២០០៤	
២៤៩	សូស រចនា	២៩	ប		ត្រចាស់	ត្រចាស់	២២-៦-២០០៤	
២៥០	សាន ធីនីន	២០	ប		ត្រចាស់	ត្រចាស់	២៥-០៦-២០០៤	
២៥១	អន គិមបោង	២០	ប		ត្រចាស់	ត្រចាស់	២៣-០៦-២០០៤	
២៥២	អន គិមហាក់	២២	ប		ត្រចាស់	ត្រចាស់	២៣-០៦-២០០៤	
២៥៣	លាវ ហូ	៤៨	ស		ត្រចាស់	ត្រចាស់	២៣-០៦-២០០៤	
២៥៤	សូន នេត	៣៧	ស		ត្រចាស់	ត្រចាស់	២៥-០៦-២០០៤	
២៥៥	អន ប្រុង	៤៨	ប		ត្រចាស់	ត្រចាស់	៣១-១២-២០០៣	
២៥៦	មុង ត្រី	៦០	ប		ត្រចាស់	ត្រចាស់	៣១-១២-២០០៣	
២៥៧	លាវ កុត	៤០	ប		ត្រចាស់	ត្រចាស់	០៣-០១-២០០៤	
២៥៨	មុង វត្ថិ	២៨	ប		ត្រចាស់	ត្រចាស់	៣១-១២-២០០៣	
២៥៩	ជាន នីនីន	៥៥	ស		ត្រចាស់	ត្រចាស់	២៥-០៦-២០០៤	
២៥០	លុក នីនីន	៣២	ប		ត្រចាស់	ត្រចាស់	៣១-០៦-២០០៤	
២៥១	សុម ជុំ	៣០	ស		ត្រចាស់	ត្រចាស់	៣១-០៦-២០០៤	
២៥២	សុម ចាន់	៤៦	ស		ត្រចាស់	ត្រចាស់	៣១-០៦-២០០៤	
២៥៣	សុម ការី	៣៧	ស		ត្រចាស់	ត្រចាស់	២៥-០៦-២០០៤	
២៥៤	អុង សូយ	៤៨	ប		ត្រចាស់	ត្រចាស់	៣១-០៣-២០០៤	
២៥៥	វាំង សុខា	២២	ស		ត្រចាស់	ត្រចាស់	២៦-៩០-២០០៤	
២៥៦	យុ ហិត	៣១	ប		ត្រចាស់	ត្រចាស់	២៣-០៦-២០០៤	
២៥៧	គង ចាន់ ធុ	៣៧	ស		ត្រចាស់	ត្រចាស់	២៣-០៦-២០០៤	
២៥៨	បិម លាម	៥៣	ប		ត្រចាស់	ត្រចាស់	២៥-០៣-២០០៤	
២៥៩	បិម សា	២០	ប		ត្រចាស់	ត្រចាស់	១៨-០៣-២០០៤	
២៥០	បិម ភា	១៤	ស		ត្រចាស់	ត្រចាស់	២៥-០៣-២០០៤	
២៥១	សែន សំបាត់	២៨	ប		ត្រចាស់	ត្រចាស់	២២-៦-២០០៤	

២៩២	សុខ លីវី	៤៥	ប		ត្រូចចាស់	ត្រូចចាស់	១៩-០៩-២០០៥	
២៩៣	សុខ វីយ	២០	ប		ត្រូចចាស់	ត្រូចចាស់	១៩-០៩-២០០៥	
២៩៤	យើម សុខ ឱិ	៥៣	ស		ត្រូចចាស់	ត្រូចចាស់	១៩-០៩-២០០៥	
២៩៥	សុខ គិនក	២៥	ប		ត្រូចចាស់	ត្រូចចាស់	១៩-០៩-២០០៥	
២៩៦	សុខ សុន្មន	២២	ស		ត្រូចចាស់	ត្រូចចាស់	១៩-០៩-២០០៥	
២៩៧	សុខ សំបាត់	១៥	ស		ត្រូចចាល់	ត្រូចចាល់	១៩-០៩-២០០៥	
២៩៨	យើម ដុន	៤៥	ប		ត្រូចចាស់	ត្រូចចាស់	២២-០៩-២០០៥	
២៩៩	ប្រុង វីង	២៤	ប		ត្រូចចាស់	ត្រូចចាស់	១៩-០៩-២០០៥	
២១០	សារី ម៉ារី	២៦	ស		ត្រូចចាស់	ត្រូចចាស់	២០-០៩-២០០៥	
២១១	ឯក លុ	៣០	ប		ត្រូចចាស់	ត្រូចចាស់	២២-៩-២០០៥	
២១២	ម៉ោក យេវីន	៦៤			ត្រូចចាស់	ត្រូចចាស់	០៣-០៩-២០០៤	
២១៣	មុន មេវ៉ាន	៥០	ប		ត្រូចចាស់	ត្រូចចាស់	០៣-០៩-២០០៤	
២១៤	ឲ្យល ចាន់នី	២៥	ប		ត្រូចចាស់	ត្រូចចាស់	២១-០៩-២០០៥	
២១៥	ឲ្យល សុជាល	២១	ប		ត្រូចចាស់	ត្រូចចាស់	៣០-១២-២០០៥	
២១៦	ជុង សេវីន	២៦	ប		ត្រូចចាស់	ត្រូចចាស់	២១-០៩-២០០៥	
២១៧	បែង បុល	២៦	ស		ត្រូចចាស់	ត្រូចចាស់	២១-០៩-២០០៥	
២១៨	ជាន់ ភាព	៣២	ប		ត្រូចចាស់	ត្រូចចាស់	៣១-១២-២០០៤	
២១៩	ជាន់ ភាត់	២៥	ស		ត្រូចចាស់	ត្រូចចាស់	២១-១០-២០០៥	
២២០	សារី វណ្ណា	២០	ប		ត្រូចចាស់	ត្រូចចាស់	១២-០៩-២០០៦	
២២១	សារីម៉ាន	៥៦	ប		ត្រូចចាស់	ត្រូចចាស់	០៨-០៩-២០០៦	
២២២	សារីវាន់ឱិ	៣៥	ប		ត្រូចចាស់	ត្រូចចាស់	២១-០៩-២០០៥	
២២៣	នី លាវី	៣២	ស		ត្រូចចាស់	ត្រូចចាស់	០៨-០៩-២០០៦	
២២៤	សារីកុសល	២៥	ស		ត្រូចចាស់	ត្រូចចាស់	១២-០៩-២០០៦	
២២៥	សារីផលី	២៣	ស		ត្រូចចាស់	ត្រូចចាស់	១២-០៩-២០០៦	
២២៦	មុង ទី	៥៤	ស		ត្រូចចាស់	ត្រូចចាស់	២៤-០៩-២០០៦	
២២៧	អន ម៉ោង	៦០	ប		ត្រូចចាស់	ត្រូចចាស់	២៤-០៩-២០០៦	
២២៨	អន តិមទ្រួល	១៥	ស		ត្រូចចាស់	ត្រូចចាស់	២៤-០៩-២០០៦	
២២៩	អន មុនិ	២១	ប		ត្រូចចាស់	ត្រូចចាស់	២៤-០៩-២០០៦	
២២៩០	ឆ្លែត យេវីត	៥៥	ស		ត្រូចចាស់	ត្រូចចាស់	០៨-០៩-២០០៦	
២២៩១	សំ ភាក់	៣២	ប		ត្រូចចាស់	ត្រូចចាស់	០៨-០៩-២០០៦	
២២៩២	រំម ជានី	២៥	ស		ត្រូចចាស់	ត្រូចចាស់	០៨-០៩-២០០៦	
២២៩៣	វ៉ន នុ	៣៣	ស		ត្រូចចាស់	ត្រូចចាស់	០៨-០៩-២០០៦	
២២៩៤	ភាយ ម៉ោង	២១	ស		ត្រូចចាស់	ត្រូចចាស់	០៨-០៩-២០០៦	

២៩៥	វីន ការ់	៣២	ប		ត្រូវចាស់	ត្រូវចាស់	០៨-០៩-២០០៦	
២៩៦	វីន ជា	២៦	ប		ត្រូវចាស់	ត្រូវចាស់	០៨-០៩-២០០៦	
២៩៧	ប៊ក គិ	៦០	ប		ត្រូវចាស់	ត្រូវចាស់	១១-០៩-២០០៦	
២៩៨	សុន ឡាយ	៥៤	ស		ត្រូវចាស់	ត្រូវចាស់	១១-០៩-២០០៦	
២៩៩	សុខាស់	៣៦	ប		ត្រូវចាស់	ត្រូវចាស់	១១-០៩-២០០៦	
៣០០	ឃុល មានឱិ	៣៤	ស		ត្រូវចាស់	ត្រូវចាស់	១១-០៩-២០០៦	
៣០១	ដិង សីរីត	២៦	ប		ត្រូវចាស់	ត្រូវចាស់	១១-០៩-២០០៦	
៣០២	ឃុល សុជា	២៤	ស		ត្រូវចាស់	ត្រូវចាស់	១១-០៩-២០០៦	
៣០៣	យ៉ាក វ៉ែត	៣៦			ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣០៤	មានផល្លាត	៤៧	ស		ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣០៥	ឡេខ ឡារ៉ា	២០			ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣០៦	មុល យុវិន	៥០	ប		ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣០៧	សុត ភាព	៤៤	ប		ត្រូវចាស់	ត្រូវចាស់	១៤-០៩-២០០៦	
៣០៨	សុត ថីន	២៧			ត្រូវចាស់	ត្រូវចាស់	១៤-០៩-២០០៦	
៣០៩	សុត ចំនើន	២៥	ប		ត្រូវចាស់	ត្រូវចាស់	១៤-០៩-២០០៦	
៣១០	មុង ឈុយ៉ែង	២៥	ប		ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣១១	មុង ចំនើន	៥២	ប		ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣១២	អុង សារីន	៥៧	ប		ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣១៣	មុង ហារ៉ែង	២០	ប		ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣១៤	មុង សៀវភៅង	១៨	ស		ត្រូវចាស់	ត្រូវចាស់	១៣-០៩-២០០៦	
៣១៥	ឃុល សុកក្រ	១៥	ស		ត្រូវចាស់	ត្រូវចាស់	១៨-១០-២០០៦	
៣១៦	ជាន់ វា	២៤	ប		ត្រូវចាស់	ត្រូវចាស់	២០-០៩-២០០៨	
៣១៧	សុវិន សំ	៤៥	ប		ត្រូវចាស់	ត្រូវចាស់	២០-០៩-២០០៨	
៣១៨	អុក សុយ	៥៥	ស		ត្រូវចាស់	ត្រូវចាស់	២០-០៩-២០០៨	
៣១៩	ពុធប ធីរីម	២៤	ស		ត្រូវចាស់	ត្រូវចាស់	២០-០៩-២០០៨	
៣២០	សុខ សារូម	៣៣	ស		ត្រូវចាស់	ត្រូវចាស់	២១-០៩-២០០៨	
៣២១	សុវិន ព្រឹម	២៩	ប		ត្រូវចាស់	ត្រូវចាស់	២១-០៩-២០០៨	
៣២២	សុវិន ពុន	៤០	ប		ត្រូវចាស់	ត្រូវចាស់	២២-០៩-២០០៨	
៣២៣	សុខ សារីន	២៥	ស		ត្រូវចាស់	ត្រូវចាស់	២២-០៩-២០០៨	
៣២៤	អុក អុម	៦០	ប		ត្រូវចាស់	ត្រូវចាស់	២២-០៩-២០០៨	
៣២៥	ហាក់ ជីន	៣២	ស		ត្រូវចាស់	ត្រូវចាស់	២២-០៩-២០០៨	
៣២៦	ឡូយ ឡាត់	៦១	ស		ត្រូវចាស់	ត្រូវចាស់	២២-០៩-២០០៨	
៣២៧	យីម ដោម	៥៦	ប		ត្រូវចាស់	ត្រូវចាស់	២២-០៩-២០០៨	

៣៨៨	មេរីក ដលូវ	២៦	ប		ផ្សាយស់	ផ្សាយស់	២០-០៩-២០០៨	
៣៨៩	សុខ លួត	២៧	ស		ផ្សាយស់	ផ្សាយស់	២០-០៩-២០០៨	
៣៩០	អិយ ខុន	២០	ប		ផ្សាយស់	ផ្សាយស់	២០-០៩-២០០៨	
៣៩១	អិយ គង់	១៩	ប		ផ្សាយស់	ផ្សាយស់	២០-០៩-២០០៨	
៣៩២	អុក សំបុល	៣២	ប		ផ្សាយស់	ផ្សាយស់	២០-០៩-២០០៨	
៣៩៣	សុត ចន	៣៤	ប		ផ្សាយស់	ផ្សាយស់	២០-០៩-២០០៨	
៣៩៤	ម៉ោង ម៉ៅ	៣២	ស		ផ្សាយស់	ផ្សាយស់	២០-០៩-២០០៨	
៣៩៥	ពុក លី	៥៤	ស		ផ្សាយស់	ផ្សាយស់	២០-០៩-២០០៨	
៣៩៦	សុម ជីវិន	២៩	ប		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣៩៧	បុល ជាន	៤៩	ស		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣៩៨	បុច ជីវិន	២៩	ប		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣៩៩	ឆ្នុត ឡែង	៣០	ស		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣១០	អូម គិលីន	១៩	ស		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣១១	សុ ថែ	២៧	ប		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣១២	គី កំសត់	២៤	ប		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣១៣	លុត សុខា	២៩	ស		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣១៤	លុត ព្រឹង	២៦	ស		ផ្សាយស់	ផ្សាយស់	២២-០៩-២០០៨	
៣១៥	សែក សន	៣៧	ប		ផ្សាយស់	ផ្សាយស់	១៧-១២ -២០០៨	
៣១៦	វី ចាន់	៤៨	ស		ផ្សាយស់	ផ្សាយស់	២៣-០៩-២០០៩	

សុប ៣៩៦ នាក់ (ប្រឈម ១៩២ នាក់ ឯធម្ម្រី ១៩៤ នាក់)

ផ្សាយស់. ថ្វ ទី ២៥ខែមេសា ឆ្នាំ ២០០៩

ប្រធានាលិសហកម្មនៃខេត្ត ព្រះសាស្ត្រ

ស៊ីន ថាន់

ស្ថិតិថ្លែងនេះនៅលើលេខ ៤

យុទ្ធសាស្ត្រ ស្ថិតិថ្លែងក្នុង ខេត្តបាត់ដំបង

ល.រ	នាម/គោត្តនាម	ភេទ	អាយុ	ភូមិ	តួនាទីក្នុងគណៈកម្មការ
១	ព្រៃន ហិង	ប		ព្រៃនស់	ប្រធាន
២	គីម យុវីង	ប		ព្រៃនស់	អនុប្រធាន
៣	ចំក់ គី	ប		ព្រៃនស់	លេខា
៤	អន ម៉ែង	ប		ព្រៃនស់	បេឡា
៥	ម៉ុង ចំវិន	ប		ព្រៃនស់	អប់រំ
៦	បុន ជីន	ប		ព្រៃនស់	អនុអប់រំ
៧	ស៊ី ជី:	ប		ព្រៃនស់	ប្រធានល្អាត
៨	សុខ សិវយ៉ែម	ប		ព្រៃនស់	អនុល្អាត
៩	សេវា វិធី	ប		ព្រៃនស់	-

ធ្វើនៅ ០១ មេសា ឆ្នាំ ២០១៨ នាង់ ២០០៨ ផ្លូវលេខ ៤០០៨

ប្រធានគណៈកម្មការសហគមន៍នៃសាធារណៈ

បានយើង និងបញ្ជាក់ថា

ឈ្មោះនៅក្នុងបញ្ជីខាងលើនេះគឺជាសមាជិក

គណៈកម្មការសហគមន៍នៃសាធារណៈព្រៃនស់ ពិតប្រាកដមែន ។


ឯកសារ ០១ មេសា ឆ្នាំ ២០១៨ នាង់ ២០០៨ ផ្លូវលេខ ៤០០៨




ស៊ី ជី

នាយក នាយក

អគ្គនាយកដ្ឋាន នគរបាល នគរូបាល នគរូបាល នគរូបាល



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ខេណ្ឌន៍

បច្ចុប្បន្ននៃសាធារណជន៍នៅទីក្រុងប្រជាធិបតេយ្យ

ឈ្មោះសហគមន៍នេសាទេ : វ៉ែត្រាស់

ភូមិ : វ៉ែត្រាស់

ឃឺ : វ៉ែត្រាស់

ស្រុក : ឯកភ្នំ

ខេត្ត : បាត់ដំបង

ចំពុកទី ១ ត្រាគមបំណង និងតាមរយៈសាធារណៈ

ច្បាស់ ១.-

- លក្ខនិភ័យ៖ នៅមានពេលបំណង +
- កំណត់ក្របខណ្ឌនៃការគ្រប់គ្រង ការការពារ ការអភិវឌ្ឍ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ផនធាន ដល់លរបស់សហគមន៍នៃសាខ ប្រកបដោយនិរន្តរភាព
 - ធ្វើជាផ្លាមការណីត្រី និងជាយន្តការសម្រាប់ដឹកនាំការសហគមន៍នៃសាខ
 - ការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិកសហគមន៍នៃសាខ និងផលប្រយោជន៍សាធារណៈ ។

ច្បាស់ ២ .-

សហគមន៍នៃសាខ ត្រូវបាន រៀបចំ ហើរការតែងតាំ ស.ន.ព.ច នាសយដ្ឋាន ក្នុងត្រូវបាន យុទ្ធសាស្ត្រ ស្រួលក្នុងក្រុងត្រូវបាន ដឹងពី

សហគមន៍នៃសាខនៃមានការចូលរួមពីប្រជាពលរដ្ឋដែលរស់ក្នុង ក្នុងត្រូវបាន យុទ្ធសាស្ត្រ ស្រួលក្នុងក្រុងត្រូវបាន ដឹងពី

មានកម្មវត្ថុ ដើម្បីរមចំណោកក្នុងការគ្រប់គ្រង ការការពារ ការអភិវឌ្ឍ ការអភិវឌ្ឍន៍ ការប្រើប្រាស់ ផនធាន ដល់ល និងសត្វត្រូវបានប្រកបដោយនិរន្តរភាព។

ចំពុកទី ២

បញ្ជីត្រូវបានស្តីចូលបានសមាជិក ការពិនិត្យ និងសម្រេចសមាជិក

ច្បាស់ ៣.-

ប្រជាពលរដ្ឋចាំអប់រំ ដែលមានបំណងចំចូលជាសមាជិកសហគមន៍នៃសាខ មានសិទ្ធិដោក់ ពាក្យសុំចូល ដោយស្ថិតិថ្មី និងត្រូវបំពេញតាមលក្ខណៈដូចខាងក្រោម +

- មានលំនៅជាន់នៅក្នុងក្នុងត្រូវបាន
- មានសញ្ញាណពីខ្លួន
- មានអាយុចាប់ពី ១៨ ឆ្នាំឡើង ។

ច្បាស់ ៤.-

សមាជិកសហគមន៍នៃសាខ ដែលបានបំពេញលក្ខណៈក្នុងប្រការ ៣ ខាងលើមានសិទ្ធិ +

- ចូលរួមប្រជុំមហាសម្ពិត និងបានស្វែនធនិភាពត្រូវបាន

សមាជិកសហគមន៍នេះសារត្រូវទទួលខុសត្រូវរាល់សកម្មភាពរៀងទីនឹងរូមត្រូចចំពោះកំហុសដែលខ្ចោនបានយកពីគគុងពេលបំពេញការកិច្ច ដោយមិនទាន់គិតជំនួយត្រូវខុសត្រូវដែកចេញទណ្ឌឡើយ ។

សមាជិកសហគមន៍នៃសាធារណជនមួយភាគដែល (៩/១០) ធ្វើឱ្យទៅអាជសិស្សសុខីប្រជាន់តាមការសហគមន៍
នៃសាធារណបញ្ហាមួយចំនួនទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរស់ តាមការសហគមន៍នៃសាធារណបញ្ហាមួយ
សមាជិកសហគមន៍នៃសាធារណដែលបានសិស្សសុខីខាងលើនេះរាជចាត់តាំងរាយចំនួននឹង (៣) នាក់ ចូលរួមប្រជុំ ដើម្បីទោទស្សន៍រ
តាមការសហគមន៍នៃសាធារណ និងពាក្យទំនួរឱ្យលាងដែលទទួលឯកសារចំណុចដែលបានសិស្សធ្វើឱ្យនៅ។

ក្រសួង ៥.-

សមាជិកសហគមន៍នេះសាន់ មានការត្រួតពិច្ច និងការកិច្ចដែលខាងក្រោម ។

- អនុវត្តតាមបទប្បញ្ញត្តិនៃចំណាំស្ថិតិជល់ល
 - អនុវត្តតាមព្រមាជក្រឹត្យលេខ នស/រកត/០៥០៥/២៤០៥ ដែលបានចូលការនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០០៥ ស្ថិតិការបង្កើតសហគមន៍នេះសារត
 - អនុវត្តតាមអនុក្រឹត្យលេខ ២៥ ននក្រ.បក ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០៧ ស្ថិតិការគ្រប់គ្រងសហគមន៍នេះសារត និងលិខិតបទផ្ទាល់ដោយក្រុមក្រសួងសហគមន៍នេះសារត ក្នុងព្រមទាំងនិងការគ្រប់គ្រងនៃសារត សហគមន៍
 - អនុវត្តតាមលក្ខណីកែវ: បទប្បញ្ញត្តិក្នុងសហគមន៍នេះសារត កិច្ចព្រមទាំង និងដំឡើការគ្រប់គ្រងនៃសារត សហគមន៍
 - អនុវត្តតាមសេចក្តីសម្រចចរបស់មហាផ្ស័ន្ធពាណិជ្ជការ និងគណៈកម្មការសហគមន៍នេះសារត
 - បង់ប្រាក់សមាជិកភាពចំនួន **៥.៥០០** រៀល ចំពោះអ្នកដែលទិន្នន័យរបស់អ្នក និង **៥.០០០** រៀល ចំពោះអ្នកដែលរាយការប្រាក់ប្រាក់ ១៥ឆ្នាំឡើង ពេលដែលដាក់ពាក្យសុំចូលជាសមាជិកសហគមន៍នេះសារត

តាមការសម្រេចរបស់មហាសន្និបាត

- បង់ត្រាកំភាពទានប្រចាំឆ្នាំចំនួន ៥០០ រៀល ក្នុងម្នាក់តាមការសម្រេចរបស់មហាសន្តិដាត
 - ចូលរួមក្នុងសកម្មភាពរបស់សហគមន៍នៃសាធារណជនឲ្យផ្តល់ប្រយោជន៍ និងការវិភាគនៃរបស់សហគមន៍នៃសាធារណ
 - ចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានជាន់ដែលជាក្នុងសហគមន៍នៃសាធារណ
 - ចូលរួមយ៉ាងចិត្ត ទៅស្ថាត និងរាយការណ៍រាយកម្មភាពបច្ចេកទេសដែលក្នុងកំឡើងនៃសាធារណសហគមន៍។

គេរកទី ៣

បច្ចនាមេដីសិរីថ្វីយេ បច្ចនាមវត្ថុនៃការប្រាយចំនួន និងការប្រើប្រាស់បញ្ហាប្រព័ន្ធដែលមានការប្រើប្រាស់ជាពិសេស។

ក្រសួង ៦.

សមាជិកសហគមន៍នេះសាន់ មានសិទ្ធិលាយប់ពីសមាជិកភាពបានដោយ ៤

- ជាកំពារក្សសំណាក់លើដាក់លាយលក្ខណីអក្សរ
 - ការផ្តល់ប្បូនិល់ទៅចេញពីកវត្ថុនៃសាន់សហគមន៍
 - សាមិខ្លនទទួលមរណភាព
 - សាមិខ្លនចាត់បង់សម្រទាញជាជីវិ៍: ដោយមានលិខិតបញ្ជាក់ពីស្ថាប័នមានសម្រាកិច្ច ។

សំណង់ ៤.-

សមាជិកសហគមន៍នេះសាន្ត អាចត្រូវបណ្តាញចំពោះសមាជិកភាពក្នុងលកខណ្ឌដែលជាបន្ទាយក្រោម ។

- ការមិនបង់ភាពទានចំណួន ៣ លើកដាប់ឱ្យតា
 - ការធ្វើឱ្យប៉ែនាល់ខ្សោយដល់ផលប្រយោជន៍នៃសហគមន៍នេះសាន់ បុសមានឯកសារគមន៍នេះសាន់ដែឡ៾ត
 - សាមិខ្លួនត្រូវបានតុលាការផ្តល់ទៅទានដាក់ពន្លាតារពិបទឱ្យក្រឹង បុបទមជ្ឈម
 - សាមិខ្លួនបានប្រព្រឹត្តជួយនិងលក្ខណីកែ បុបទបញ្ហាដែឡុក្ខុងសហគមន៍នេះ ។

બેટકાંડી ૫

សម្រាប់ប្រើប្រាស់ការគាំទ្រ និង ការសរុបតាមតម្លៃ

សំណង់ ៤..

ប្រភពហិរញ្ញវត្ថុរបស់សហគមន៍នេះសាន់ បានមកពី

- ភាគទាន់របស់សមាជិកសហគមន៍នៃសាធារណៈ
 - អំណោយពិស្សុរសជន
 - ជ័ន្យយពីរដ្ឋាកិច្ចល អង្គការជាតិ និងអង្គការមិនមែនរដ្ឋាកិច្ចល
 - ចំណាយសិស្សបច្ចាប់ដោយចេត្តទេវតា ។

ក្រសក ៩.-

រាល់ការចំណាយថីកា សហគមន៍នេះសាន់ ត្រូវអនុវត្តដូចតទៅ +

- ការចំណាយពី ១ រៀល ដល់ ៣០.០០០ រៀល ត្រូវសម្រេចដោយប្រធានគណៈកម្ពុជាសហគមន៍នេះសាន់
- ការចំណាយពី ៣០.០០១ រៀល ដល់៤០០.០០០ រៀល ត្រូវសម្រេចដោយគណៈកម្ពុជាសហគមន៍នេះសាន់
- ការចំណាយពី ៤០០.០០១ រៀល ឡើងទៅ ត្រូវសម្រេចដោយមហាសន្តិថត ។

ក្រសក ១០.-

សហគមន៍នេះសាន់ ត្រូវតម្លៃទុកកងកសារ និងរៀបចំឱ្យមានបញ្ជី +

- ចំណួល ចំណាយថីកា
- សារពើភ័ណ្ឌ
- សមាជិកសហគមន៍នេះសាន់
- កំណត់បោតុប្រជុំមហាសន្តិថតសហគមន៍នេះសាន់
- កំណត់បោតុប្រជុំគណៈកម្ពុជាសហគមន៍នេះសាន់
- ឯកសារដែលទៀតដែលពាក់ព័ន្ធនឹងសហគមន៍នេះសាន់ ។

ក្រសក ១១.-

ការគ្រប់គ្រង និងប្រើប្រាស់ថីកា +

- ការគ្រប់គ្រងថីកា ត្រូវមានការការការំបញ្ជីគណន៍យោ
- ថីការចំណួលដែលទទួលបានពីប្រកាសដោយ ត្រូវក្នុងបច្ចាស់សហគមន៍នេះសាន់
- រាល់ថីការចំណាយ ត្រូវមានរបាយការណ៍ទូទាត់ដោយមានសក្តីបញ្ជាផ្ទៃ និងចុះបញ្ជីឱ្យបានត្រឹមត្រូវ
- ថីការដែលត្រូវចំណាយ គឺសម្រាប់តែបម្រើឱ្យការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍសហគមន៍នេះសាន់ ។

ខ័ណ្ឌទី ៥

តណ្ឌ: គម្រោងនៃការងារ

ក្រសក ១២.-

សមាសភាពគណៈកម្ពុជាសហគមន៍នេះសាន់រូមមាន ប្រធាន អនុប្រធាន និងសមាជិក ។ គណៈកម្ពុជាសហគមន៍នេះសាន់ត្រូវបានផ្តល់នូវសមាជិកទទួលបន្ទុកលេខាជាតិការមួយរូប និងសមាជិកទទួលបន្ទុកបិរពិកមួយរូប និងត្រូវពិភាក្សាបែងចែកការគិចចិសមាជិកដោយឡើងទៀតមានការជាក់ស្វែង ។

ប្រធានគណៈកម្ពុជាសហគមន៍នេះសាន់ទទួលខុសត្រូវដើម្បី និងគ្រប់គ្រងសហគមន៍នេះសាន់ទាំងមូល ។
អនុប្រធានគណៈកម្ពុជាសហគមន៍នេះសាន់ជាដែនុយការឱ្យប្រធាន ។

សំណង់ ១៣.-

គណៈកម្មការសហគមន៍នេះសាន់មានអាយុត្រួចបំផុះ (៥) ឆ្នាំ ចាប់ពីថ្ងៃបានដ្ឋាន ហើយជូនកំណត់នៅពេល
មានគណៈកម្មការសហគមន៍នេះបានដ្ឋានដើម្បីរឹងក្នុងមហាស្ថាតិភាព ឱ្យចូលរាន់តែណែនដីនូយៗ។
ក្នុងករណីដែលសហគមន៍នេះដើរការមិនប្រក្រតិ ដោយមួលហេតុជីណីរការមិនលូ ប្រអសមត្ថភាពក្នុងការ
គ្រប់គ្រងសហគមន៍នេះ សមាជិកសហគមន៍នេះបង្កើនូយភាគី (១/៣) មានសិទ្ធិសិស្សប៉ុកមហាស្ថាតិភាព
វិសាមពុកដើម្បីបានដ្ឋានដើម្បីរឹងគណៈកម្មការសហគមន៍នេះជាថ្មី។

ស្រុកភ្នំពេញ

ក្នុងករណីដែលសមាជិកគណៈកម្មការសហគមន៍នេះសាងគាម្មាក់អវត្ថមាន ដោយគ្មានមូលហេតុរយៈពេល
ព្រំមួយ (៦) ខែ បុសុំណានំលើមុនចំប់វាយភី ហើយជនដែលមានយោះតាមសម្រេចតាំប្របន្ទាប់ក្នុងពេលវប្បធម៌
ដើម្បីសរើសក្នុងមហាសិទ្ធិបាតកន្លែងមក ត្រូវបានដើម្បីសតាំងដឹកឃុំ ។

ចំណកនី ៦

នគរបាលប្រចាំឆ្នាំ និងការអនុវត្តន៍យកសាខាទីផ្សេងៗ

ប្រចាំខែ ១៥.-

គណៈកម្ពុជារសហគមន៍នេះសាន់ត្រូវកំណត់របបប្រជុំឱ្យបានទេរងទាត់រៀងរាល់ខ្លួន កិច្ចប្រជុំរបស់គណៈកម្ពុជារសហគមន៍នេះសាន់អាមេរិកប្រព័ន្ធឌីបាន លើក្នុងការសមាជិកគណៈកម្ពុជារដ្ឋបាលរួមយ៉ាងតិចចំនួន ២/៣ (ពីរភាគបី) នៃសមាជិករបស់គណៈកម្ពុជារសហគមន៍នេះសាន់ ទាំងមូល ។

សំណង់ ១៦.-

ប្រធានគណៈកម្មការសហគមន៍នៃសាខាគារកោរះអពេតិត្ស និងធ្វើជាប្រធានគ្រប់កិច្ចប្រជុំ។ ក្នុងករណីប្រធានគណៈកម្មការសហគមន៍នៃសាខាគរគ្នា អនុប្រធានដែលត្រូវបានប្រគល់សិទ្ធិត្រូវធ្វើជាប្រធានអង្គប្រជុំ។ រាល់ការប្រជុំត្រូវមានកំណត់ហេតុ និងបញ្ជីត្រូវមានច្បាស់លាស់។

ប្រធានអង្គប្រជុំត្រូវធានាយុទ្ធប្រចាំកិច្ចប្រជុំសហគមន៍នៃសាធារណៈប្រព័ន្ធទៅដោយលក្ខណៈប្រជាធិបតេយ្យ នានរបៀប
រំបរួយ និងគារការាំខាន ។

ប្រធានអង្គប្រជុំ នាមបណ្តុះពុំសមាជិកអង្គប្រជុំណាមួយកំពេញពីកិច្ចប្រជុំទាំង ក្នុងករណីដែលសមាជិកនោះធ្វើឱ្យ ខ្លួនឯងបំផ្តាប់អង្គប្រជុំ។

សំណង់ ១៧ .-

ការសម្រេចឱ្យបញ្ចូនរបស់សហគមនីដូចមានចំណែកខាងក្រោមនេះ តើត្រូវអនុម័តដោយកិច្ចប្រជុំរបស់
គណៈកម្មការសហគមនីនេះ។ ដោយមានសម្រេចឱ្យបញ្ចូនពីចំណែកគណន៍ នៃចំនួនសមាជិកគណៈ
កម្មការសហគមនីនេះ។ ដែលមានវត្ថុមានក្នុងអង្គប្រជុំ។ ក្នុងករណីដែលមានសំណងស្តីត្រា មពិប្រជានអង្គ
ប្រជុំជាកម្ពុជាអ្នករាជ ។

- សេចក្តីប្រាក់ត្រង់ព្រមព្រំង និងដែនការគ្រប់គ្រងកន្លែងនៃសាធារណមនឹង
- សេចក្តីប្រាក់ត្រង់ជីវិកា ចំណូល និងចំណាយក្នុងសហគមន៍នៃសាធារណម
- ការព្យូរសមាជិកភាពរបស់សមាជិកដែលមានកំហុស
- ការទទួលពាក្យសំចុះដោយមានកើតិច
- ការដាក់ទណ្ឌកម្មតាមបទបញ្ជាផ្ទៃក្នុង ដល់សមាជិកសហគមន៍នៃសាធារណម ។

បន្ទាប់ពីកិច្ចប្រជុំបំភ្លាម ប្រជាន់តណោះកម្ពុជាសហគមន៍នៃសាធារណម ត្រូវចាត់ឱ្យធ្វើការដូចដឹងដល់សមាជិកសហគមន៍នៃសាធារណមអំពីសេចក្តីសម្រេចរបស់ខ្លួន ។ សេចក្តីសម្រេចទៅអង្គប្រជុំរបស់តណោះកម្ពុជាសហគមន៍នៃសាធារណម ត្រូវបិទជ្រាយដោយជាភារណ៍នៅទីស្ថាក់ការសហគមន៍នៃសាធារណម បុណ្យលាយំ កុងរយៈពេល នៅថ្ងៃយ៉ាងយុរបន្ទាប់ពីការប្រជុំ ។

គិតុទទួលិន ចំណាយសាធារណមនៃសាធារណម

ផ្នែកទី ១៥..-

មហាសន្តិធម៌តាតសហគមន៍នៃសាធារណមជាអង្គប្រជុំកំពុល ដើម្បីធ្វើការអនុម័ត និងធ្វើសេចក្តីសម្រេចទាំងទាំងឡាយក្នុង នាមសហគមន៍នៃសាធារណម ។ មហាសន្តិធម៌តាតកំណើតដឹងដឹងរបស់សហគមន៍នៃសាធារណមត្រូវបានព្យាយីឡើង បន្ទាប់ពីក្រុមស្ថាបនិក បានរៀបចំរៀចរាល់នូវកិច្ចការទាំងឡាយដែលពាក់ព័ន្ធនិងដែកការមហាសន្តិធម៌ ។

ការកោះប្រជុំមហាសន្តិធម៌តាតកំណើតដឹងដឹងរបស់សហគមន៍នៃសាធារណម ធ្វើឡើងដោយក្រុមប្រឹក្សាយំ ដោយមានការ ដូចយេស៊មប្រជាមុនិតិសមត្ថកិច្ចរដ្ឋបាលជាលជាល តាមការស្វែងរកឱ្យរបស់ក្រុមស្ថាបនិក ហើយត្រូវមានការចូលរួមពីសមាជិក ដែលបានដាក់ពាក្យស្មើសំរួចមកហើយ ។

មហាសន្តិធម៌តាតកំណើតដឹងដឹងរបស់សហគមន៍នៃសាធារណម អនុម័តនូវសេចក្តីសម្រេច និងកិច្ចការសំខាន់ដូចខាងក្រោម +

- អ្នកដែលដាក់ពាក្យសំចុះដោយមានកើតិចសហគមន៍នៃសាធារណម
- លេខ្មែរសហគមន៍នៃសាធារណម
- លក្ខនិក: និងបទបញ្ជាផ្ទៃក្នុងសហគមន៍នៃសាធារណម
- ការបោះឆ្នោតដែលបានគិតិយក និងអនុម័តនូវកិច្ចការ សំខាន់របស់សហគមន៍នៃសាធារណម ។ ក្នុងករណីចំណុច សហគមន៍អាចរៀបចំមហាសន្តិធម៌តាតវិសាមពុការស្មើសំ ពី សមាជិកសហគមន៍នៃសាធារណមចំនួនមួយភាគបី (១/៣)យ៉ាងតិច ។

ផ្នែកទី ១៦..-

មហាសន្តិធម៌តាតសាមញ្ញត្រូវរៀបចំឡើង ១ ឆ្នាំមួយ ដើម្បីសរុបលទ្ធផលការងារប្រចាំឆ្នាំ និងអនុម័តនូវកិច្ចការ សំខាន់របស់សហគមន៍នៃសាធារណម ។ ក្នុងករណីចំណុច សហគមន៍អាចរៀបចំមហាសន្តិធម៌តាតវិសាមពុការស្មើសំ ពី សមាជិកសហគមន៍នៃសាធារណមចំនួនមួយភាគបី (១/៣)យ៉ាងតិច ។

ច្បាជ់ ២០.-

គណៈកម្មការសហគមន៍នៃសាខាគារពិភពលោកដែលជាលំដាប់ អាជ្ញាតរមូលដ្ឋាន ប្រតិបត្តិក្រុង សមត្ថកិច្ច ពាក់ព័ន្ធ និងអ្នកតាំងចិត្តលើរួមសេដ្ឋការណ៍ ប្រសិទ្ធភាពប្រចាំឆ្នាំ ប្រចាំខែ និងប្រចាំថ្ងៃ នៃសាខាគារ

ច្បាជ់ ២១.-

លក្ខខណ្ឌនៃដំណឹករាយមហាសន្និថាពមានដូចខាងក្រោម +

- ត្រូវធ្វើការផ្តល់ជូនយោស់ចិត្តដីលើជាសារណ៍ និងបិទប្រកាសនៅសាខាយឱ្យ និងទិន្នន័យការសហគមន៍នៃសាខា
- ការការអព្រឹកសមាជិកសហគមន៍នៃសាខាណូរចិត្តលើមហាសន្និថាពមាមព្រៀវធ្វើឡើងដំបី (១០) ថ្ងៃយ៉ាងតិច មុនថ្ងៃយ៉ាងតិចមុនថ្ងៃមហាសន្និថាពវិសាមព្រៀវ
- មហាសន្និថាពមាមព្រៀវ ប្រិសាមព្រៀវអាជ្ញាតិការក្រុងអនុម័ត និងសម្រេចបានលុះត្រាដែលមានវត្ថុមានលើសពិពាក់កណ្តាលនៃចំនួនសមាជិកសហគមន៍នៃសាខា
- អង្គប្រជុំមហាសន្និថាព ដឹកនាំដោយប្រជានេះ កម្មការសហគមន៍នៃសាខា ប្រជានេះអង្គប្រជុំដែលប្រើប្រាស់រឿងដោយការអនុម័តក្នុងចំណោមសមាជិកវត្ថុមាន
- មហាសន្និថាពត្រូវអនុម័តលេខាកត់ត្រា ដើម្បីធ្វើកំណត់ហេតុ សេចក្តីសម្រេច និងបញ្ចីវត្ថុមាន
- លេខាកត់ត្រា និងប្រជានេះបានប្រជុំថ្មីបានលើកំណត់ហេតុ
- សមាជិកម្នាក់មានសំឡែងទៅមួយគត់ ហើយមិនអាចបញ្ចូនមនុស្សមកតំណាងបានទេ
- សេចក្តីសម្រេចរបស់មហាសន្និថាព ត្រូវយកសំឡែងលើសពិពាក់កណ្តាល នៃចំនួនសមាជិក ដែលមានវត្ថុមាន។

ច្បាជ់ ២២.-

មហាសន្និថាពអនុម័ត +

- សេចក្តីសម្រេចដូចមានចំណោមក្នុងប្រការ ១៨ កម្រិត ៣ នៃលក្ខណិក៖នេះ
- កិច្ចប្រមិន្តិនៃការត្រួតពិនិត្យការងារនៃសាខាគារពិភពលោក
- ត្បូនាទិ ការកិច្ច និងរចនាសម្ព័ន្ធរបស់គណៈកម្មការសហគមន៍នៃសាខា
- ការសំណាក់សំង់ប្រជាជាតិ ប្រជាជាតិ និងការការពិនិត្យការងារនៃសាខាគារពិភពលោក
- របាយការណ៍ប្រចាំឆ្នាំ ប្រចាំខែ និងប្រចាំថ្ងៃ នៃសាខាគារពិភពលោក
- គម្រោងចំណួល ចំណាយរបស់សហគមន៍នៃសាខា ។

ចំណុកទី ៤

ការងារបោះឆ្នោតពីសេវាគម្ពោះអនុគមន៍ហាត់លេខាង

ក្រុករោ ២៣.-

ចំណុនសមាជិកគណៈកម្មការសហគមន៍នៃសាធារណៈ និងចំណុនបេក្ខជនយោរលោះត្រូវអនុម័តដោយមហាសន្តិចាត ។

ក្រុករោ ២៤.-

កិច្ចដីណើរការបោះឆ្នោតដែនីសវិសគណៈកម្មការសហគមន៍នៃសាធារណៈ គឺជាការកិច្ចរបស់គណៈកម្មការរៀបចំការបោះឆ្នោតមានសមាសភាពពីចិ (៣) ទៅ ចិ (៥) នាក់ ដែលមានប្រធាន អនុប្រធាន និងសមាជិក តាមការកំណត់ជាក់ស្តីរបស់មហាសន្តិចាត និងត្រូវមាន លក្ខណៈ សម្បត្តិគ្រប់គ្រាន់ មានចំណោះដឹង និងមានសិលជមិលូ ។ គណៈកម្មការរៀបចំការបោះឆ្នោតត្រូវធ្វើការប្រចាំថ្ងៃ បង្ហាញពីភាព ស្អោះត្រង់ ។

ក្រុករោ ២៥.-

គណៈកម្មការរៀបចំការបោះឆ្នោតមានការកិច្ចដូចខាងក្រោម +

- ប្រកាសបេក្ខជនយោរលោះ
- ណែនាំអំពីនិតិវិធីនៃការបោះឆ្នោត
- បង្ហាញរចនាសម្ព័ន្ធផ្លូវបាលស់គណៈកម្មការសហគមន៍នៃសាធារណៈ
- រាបសន្តិកឆ្នោត និងសរុបលទ្ធផលដូនគណៈអធិបតីដើម្បីប្រកាសដូនមហាសន្តិចាត
- ការកិច្ចរបស់គណៈកម្មការរៀបចំការបោះឆ្នោតត្រូវបញ្ចប់ដោយស្ម័យប្រវត្តិ បន្ទាប់ពីការប្រកាសលទ្ធផល បោះឆ្នោតចប់ជាស្ថាតរ ។

ក្រុករោ ២៦.-

បេក្ខជនដែលទទួលបានសំឡេងឆ្នោតតាំងត្រូវធ្វើនៅក្នុងគណៈកម្មការសហគមន៍នៃសាធារណៈ គឺជាប្រធានគណៈកម្មការសហគមន៍នៃសាធារណៈ ជាសមាជិកគណៈកម្មការសហគមន៍នៃសាធារណៈ តាមលំដាប់លំដោយ ។ ក្នុងករណីបេក្ខជនដែលមានសំឡេងតាំងស្ថិត្តិ ត្រូវធ្វើសេវាឌ្ឋាន ប្រជុំនិងប្រជុំប្រជុំ និងប្រជុំប្រជុំ នៃចំណុនសមាជិកសហគមន៍នៃសាធារណៈដែលចូលរួម ។

ចំណុកទី ៥

បន្ទូលឈ្មោះនិងការអំណោយសហគមន៍លេខាង និង និតិវិធីដោះស្រាយពិនាទ

ក្រុករោ ២៧.-

ការវេសាយសហគមន៍នៃសាធារណៈ ត្រូវធ្វើក្នុងតាម +

- សំណើរបស់ខណ្ឌរដ្ឋបាលជលជល នៅពេលដែលពិនិត្យយើងទាំង មានការរំលោភចូវផើកិច្ចប្រមព្រំង ការឱ្យនេរសាខេសហគមន៍
- សេចក្តីសប្រមិជ្ជបាល

ក្រោយពីរសាយសហគមន៍នេរសាខេ ត្រូវសម្រេចពិនិត្យប្រសិទ្ធភាព នៅពេលដែលពិនិត្យយើងទាំងតាមការអនុម័តរបស់មហាសន្និបាត លើកលេងតែដែននេរសាខេដែលត្រូវប្រគល់ដូនរដ្ឋរិញ្ញ។

ច្បាស់ ២៥.-

ក្នុងករណីមានការតវៀបចាចប្រការនៅថ្ងៃ ដីណើរការបានដោលពិនិត្យរឿងគណៈកម្ពុជាការសហគមន៍នេរសាខេមានការមិនប្រក្រពី អ្នកតវៀបច្ចាស់បង្ហាញកសិកសុតានឲ្យបានច្បាស់លាស់អំពីការមិនប្រក្រពីនោះភ្លាម នៅមុនពេលប្រកាសលទ្ធផលបានដោលដែលបានដោលពិនិត្យ និងសប្រៈ។

ច្បាស់ ២៦.-

វិវាទទាំងឡាយនៅក្នុងសហគមន៍នេរសាខេ ត្រូវដោះស្រាយដូចខាងក្រោម +

- គណៈកម្ពុជាការសហគមន៍នេរសាខេត្រូវសម្រួល និងដោះស្រាយការិវាទដែលកើតមានឡើងនៅក្នុងសហគមន៍នេរសាខេរបស់ខ្លួន
- ក្នុងករណីគណៈកម្ពុជាការសហគមន៍នេរសាខេដោះស្រាយវិវាទនោះតុបានសប្រៈ ត្រូវបញ្ចូនសំណុំរឹងនោះទៅសមត្ថកិច្ចរដ្ឋបាលជលជល ដើម្បីដោះស្រាយទៅតាមបាននូវក្រម ដោយមានការចូលរួមពីអាជ្ញាធរមួយដែលដ្ឋាន និងសមត្ថកិច្ចបាក់ពួកតាមការចាំបាច់។
- ក្នុងករណីដែលបញ្ចូនវិវាទនោះនៅពីមិនអាចដោះស្រាយបាន គណៈកម្ពុជាការសហគមន៍នេរសាខេ និងរដ្ឋបាលជលជលដែលត្រូវបញ្ចូនសំណុំរឹងទៅតុបាការខេត្តសាស្ត្រ ដើម្បីដោះស្រាយតាមរដ្ឋរិញ្ញ។

ច្បាស់ ៣០.-

សមាជិកសហគមន៍នេរសាខេរួបលាត ដែលមិនគោរពតាមលក្ខណិក:សហគមន៍នេរសាខេនេះ ត្រូវទទួលទេសក្នុងក្នុងគណៈកម្ពុជាការសហគមន៍នេរសាខេ ប្រមហាសន្និបាតសហគមន៍នេរសាខេ ទៅតាមកម្រិតនៃទោសកំបុសរបស់ខ្លួន។

ចំណែក ១០

តិចនិត្យនៃការគេងប្រជក្សិក: និគមនបញ្ជាផ្ទៃក្នុងសហគមន៍នេរសាខេ

ច្បាស់ ៣១.-

ការកែងប្រជក្សិក: និគមនបញ្ជាផ្ទៃក្នុងសហគមន៍នេរសាខេ ត្រូវសប្តាហេដោយមហាសន្និបាត។ ការ លើកសំណើកែងប្រជក្សិក: និគមនបញ្ជាផ្ទៃក្នុងសហគមន៍នេរសាខេត្រូវធ្វើឡើង ដោយសមាជិកយ៉ាងតិចមួយ

ការតិច(១/៣) នៃ សមាជិកសហគមន៍នៃសាខាទាំងអស់ ហើយសំណើនេះជ្រើរដាក់ផ្តល់ គណៈកម្មការសហគមន៍នៃសាខាមួយទៅខ្ពស់បើកម្មហា សន្តិថាម។ លក្ខណិក៖ និងបទបញ្ជាផ្ទៃក្នុងនេះវាទេក់ប្រហាន ឬទេតាមនីមួយៗ ព្រមទាំងបានស្វែងរកពីសាខាទាំងអស់។

ចំណុចទី ១១

អនុសាលប្បញ្ញត្តុអ្នក

ក្រោករ ៣២..

លក្ខណិក៖សហគមន៍នៃសាខានេះ ត្រូវបានអនុម័តដោយមហាសន្តិថាមនូវសាមញ្ញ របស់សហគមន៍នៃសាខាដែលត្រូវបានអនុម័តដោយមហាសន្តិថាមនូវសាមញ្ញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៧ និងចូលជាចរមានចាប់ពីថ្ងៃចុះបាត្រាលើខាងក្រោម របស់ប្រធានគណៈកម្មការសហគមន៍ នៃសាខាដែលត្រូវបានអនុម័តដោយមហាសន្តិថាមនូវសាមញ្ញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៧។

ធ្វើនៅថ្ងៃទី.....ខែ.....ឆ្នាំ.....

ប្រធានគណៈកម្មការសហគមន៍នៃសាខាដែលត្រូវបានអនុម័ត

ហាន

ស្រីល ថានេ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

នគរបាល

ពជពល្ខាថ្មីនូវនាមនៃបានដែលនាមត្រូវបានដោយ

ចិនបាត់ក្នុងសហគមន៍នៃសាធារណៈ

ដើម្បីធានាការត្រប់ត្រង់សហគមន៍នៃសាធារណៈខ្លួនប្រចាំឆ្នាំ និងមានរបៀបរៀបរាយល្អ សហគមន៍នេះ នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសភ្នំពេញ ជាន់ក្នុងដំណោះស្រាយ និងប្រចាំឆ្នាំ។

ក្រសារ ១.-

គណៈកម្មការ និងសមាជិកសហគមន៍នេះ នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសភ្នំពេញ ជាន់ក្នុងដំណោះស្រាយ និងប្រចាំឆ្នាំ។

ក្រសារ ២.-

គណៈកម្មការ សមាជិកសហគមន៍នេះ នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសភ្នំពេញ ជាន់ក្នុងដំណោះស្រាយ និងប្រចាំឆ្នាំ។

- ចំពោះសមាជិកសហគមន៍នេះ នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសភ្នំពេញ ជាន់ក្នុងដំណោះស្រាយ និងប្រចាំឆ្នាំ។
- ចំពោះគណៈកម្មការសហគមន៍នេះ នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសភ្នំពេញ ជាន់ក្នុងដំណោះស្រាយ និងប្រចាំឆ្នាំ។

ក្រសារ ៣.-

សមាជិកសហគមន៍នេះ នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសភ្នំពេញ ជាន់ក្នុងដំណោះស្រាយ និងប្រចាំឆ្នាំ។ ក្នុងក្រសារនេះ នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសភ្នំពេញ ជាន់ក្នុងដំណោះស្រាយ និងប្រចាំឆ្នាំ។

ក្រសារ ៤.-

សិទ្ធិដាក់ទណ្ឌកម្ម ។

ក - គណៈកម្មការសហគមន៍នេះ

- អប់រំណែនាំលីកទី១ លីកទី២ និងលីកទី៣
- ប្រធានាថ្នាក់មាត់ ប្រធានាថ្នាក់មាត់ និងប្រធានាថ្នាក់មាត់
- ព្រៃសមាជិកការបែងៗសមាជិកសហគមន៍នេះ

- បច្ចុនបញ្ជាចំនាយកដោយបានសន្លឹមបានសម្រាប់
- ផ្តល់ការនេះសាខ ធ្វើកិច្ចសង្គមព្រមទាំង និងរាយការណ៍ជាបន្ទាក់ទៅសមត្ថកិច្ចដៃបាលដែលដល់ល ចំណោះការនេះសាខ លើសម្រាប់បាន និងខុសប្រភេទ ពេលវេលា ទីតាំងតាមការកំណត់នៅក្នុងដែនការគ្រប់គ្រង និងកិច្ចព្រមព្រមទៅក្នុងកន្លែងនេះសាខសហគមន៍។

៥ -ចំណាត់ថ្នាក់

- អនុម័តការបណ្តុះបណ្តាលដោយបានចំណោះក្នុងប្រការ នៅលក្ខណីកសហគមន៍នេះសាខ
- សម្រាប់លើសំណងការខ្សោចខាតត្រព្រសម្បត្តិសហគមន៍នេះសាខ
- សម្រាប់ជាតិទណ្ឌកម្ពុជលំគណៈកម្ពុការ
- ជាតិទណ្ឌកម្ពុជលំសមាជិក ប្រុបតាមដែនលគណៈកម្ពុការមិនអាចដោះស្រាយបាន។

ប្រភាគ ៥.-

សមាជិកសហគមន៍នេះសាខគ្រប់រូបត្រូវរាយការណ៍ជូនគណៈកម្ពុការសហគមន៍នេះសាខអំពីសំភារ៖ ឧបករណ៍នេះសាខ ដែលត្រូវសារិនូយ៍ប្រើប្រាស់នៅក្នុងកន្លែងនេះសាខសហគមន៍។

ប្រភាគ ៦.-

សមាជិកសហគមន៍នេះសាខអាចប្រើប្រាស់ឧបករណ៍នេះសាខជាលក្ខណៈត្រូវរាយការណ៍ជូនគណៈកម្ពុការនៅក្នុងរូបត្រូវបានចំណោះក្នុងកន្លែងនេះសាខសហគមន៍។

ប្រភេទ ទំនួន ធម្មន៍ ធម្មន៍នៃសាខនេះនូវការប្រើប្រាស់នៅក្នុងកន្លែងនេះសាខសហគមន៍ ត្រូវបានចំណោះក្នុងកន្លែងនេះសាខសហគមន៍

ល.រ	ឈ្មោះទូរសព្ទនៃនៅក្នុងកន្លែងនេះសាខសហគមន៍	ទំនួន
១	សន្លឹមចរនង	៣០០ដីម៉ែត្រការ៉េ
២	សន្លឹមប៉ែងដោត	៣០ដីម៉ែត្រការ៉េ
៣	សន្លឹមបបកំ	៩
៤	សន្លឹមប៉ែងត្រីផ្លារ	៩០
៥	មងរាយក្រឡាង ៩-១០បុរីន	៣០ម៉ែត្រការ៉េ
៦	មងរាយក្រឡាង ៥.៥-៨បុរីន	១០០ម៉ែត្រការ៉េ
៧	មងរាយក្រឡាង ៥.៥-៩បុរីន	៨០ម៉ែត្រការ៉េ
៨	សំណាត់ពាបន្ទុ ក្រឡាង ៩បុរីនឡើង	១៩៨

៤	លបក្រាត់/លបត្រាង/លបដុំព្យូល ដុំព្យូល នៅម៉ែត្រ	១០គ្រ
៩០	លបកញ្ជា ដុំព្យូល នៅម៉ែត្រ	៥គ្រ
៩១	ទ្រី	៣០
៩២	លាន់	៤០
៩៣	ជូ (ជាក់អន្តង់)	២០
៩៤	ជុច (មុខ ហិតិក)	៣០
៩៥	តុម	២០
៩៦	អង្វេតធួតានិង អូសតន	១
៩៧	យោងជញ្ជត់ (មុខ ហិតិក)	១
៩៨	ស្ថរដឹងមួយ ត្បានកែវផ្លែ	១
៩៩	សមដើមី ត្បានកែវផ្លែ	១
១០០	កង្ហារត្រីស្សព្វ ដឹងមួយ ឬ ប្រើឯក	១
១០១	ចំរប់អន្តង់	១
១០២	យោងត្រាំមុខ នៅម៉ែត្រ ឬ (បាយជាក់ក្នុងបឹង)	១
១០៣	អញ្ជីន មុខ នៅម៉ែត្រ	១
១០៤	ឈិបរុញដោយដៃ	១
១០៥	លបកដុំប	៩០
១០៦	កង្ហារកដុំប	១
១០៧	កត្រួចកដុំប	១
១០៨	សនិចសិចត្រីដោយដៃ	៣
១០៩	ដីរក	១
១១០	ប្រម (មុខមួយ នៅម៉ែត្រ)	១
១១១	មង្គវ ប្រមង្គរោល	៤០ម៉ែត្រ
១១២	ឆ្លងគាយ	១
១១៣	លបត្រីស្សព្វ	២០

៣៤	សេចក្តីផលកំពិស	៩០
៣៥	ដ្ឋាក សាយ ត្រានកែវស្មោះ	៩
៣៦	កន្លែង	៩
៣៧	លបណ្ឌុង	១០

ប្រភេទ ទំហំ ថ្វូន ប្រវិនិយោគរណីនៃសាខាអ្នកបានអប់រំ និងធ្វើការកំណត់រូបរាយខ្លួន និងសារប្រភេទ របស់ក្រសួងកសិកម្ម រក្សាប្រមាណ និងនេសាទ ជូនប្រភេទ ប្រវិនិយោគរណីនៃសាខាដែលនិងចេញផ្សាយ។

ក្រឡាយ ៧.-

សមាជិកសហគមន៍នេសាទដែល +

- ប្រព្រឹត្តិផ្តុយ ប្រភេទ ប្រវិនិយោគរណីនៃសាខាដែលនិងការត្រួតពិនិត្យដែលក្នុងប្រភេទ នៃសមាជិកភាពដោយគុណភាព: កម្មការសហគមន៍នេសាទ ប្រុបណ្ឌុញចេញពិសមាជិកភាពដោយមហាផលិតាត
- មិនចូលរួមចំរៀករារពារធនាចានដែលដែល ប្រុបនិយោគរណីនៃពិសកម្មភាពបទលើសង់លិចត្រូវបានដោយគុណភាព: កម្មការសហគមន៍នេសាទ
- ប្រើប្រាស់ឧបករណីហាមយាត់ ធ្វើនេសាទខ្លួនចោរបាន កាប់ឆ្នាំរាជការត្រូវបានប្រើប្រាស់ ត្រូវចូលរារជ្រើនទៅលើការប្រើប្រាស់ ការចំណែកការងារនេសាទ ការប្រើប្រាស់សមត្ថកិច្ច
- ធ្វើនេសាទក្នុងកំន្លែងអភិវឌ្ឍនភាពក្នុងសហគមន៍នេសាទ ត្រូវជាការងារនេសាទ ហើយធ្វើកិច្ចសន្យាបញ្ចប់ ការងារនេសាទ និងរាជការណ៍ដែលបានសមត្ថកិច្ច
- អនុវត្តធម្មនឹងបទប្រព័ន្ធផ្លូវបាន លក្ខនិក: បទបញ្ជាផ្លូវបាន កិច្ចព្រមព្រៀង ប្រើប្រាស់សមត្ថកិច្ច នេសាទសហគមន៍ ត្រូវជាការងារនេសាទ ទទួលការព្រមានជាមាយលក្ខណ៍អក្សរ ធ្វើកិច្ចសន្យាបញ្ចប់ការ នេសាទ និងរាជការណ៍ដែលបាន ជូនទៅវគ្គបានដែលដែល មានសមត្ថកិច្ច ដើម្បីដោះស្រាយតាមចោរបាន ។

ក្រឡាយ៨.-

ចំពោះអ្នកប្រើប្រាស់ដែលជានិមិនមែនជាសមាជិកសហគមន៍នេសាទ អាចមានសិទ្ធិចេញចូល និង នេសាទក្នុងកំន្លែងនេសាទសហគមន៍ បើនេះត្រូវជាពីមានដែលគុណភាព: កម្មការសហគមន៍នេសាទ ហើយធ្វើកិច្ចសន្យា និងការពិនិត្យព្រមព្រៀងកំន្លែងនេសាទសហគមន៍ លក្ខនិក: បទបញ្ជាផ្លូវបាន និងដែលការព្រមបែងច្រែកកំន្លែងនេសាទ សហគមន៍ និង រួមចំណែកខុត្តុម ដើម្បីប្រើប្រាស់សហគមន៍នេសាទ ។

ក្នុងការណីកំណែលអ្នកប្រើប្រាស់ដែលជានិមិនមែនជាសមាជិកសហគមន៍នេសាទ មិនបានគោរពពាម ប្រភាករនេះ គុណភាព: កម្មការសហគមន៍នេសាទមានសិទ្ធិបញ្ចប់សកម្មភាពនេសាទរបស់ដែនខោះ ហើយធ្វើការអប់រំរៀលនាំ ប្រភេទការណីកំណែលកិច្ចដែលដែល ដើម្បីជូនឯកសារអនុវត្តធម្មនឹងបទបញ្ជាផ្លូវបាន ។

ព្រម ៦..

បច្ចបញ្ជាដូរក្នុងសហគមន៍នេះ ត្រូវបានអនុម័តដោយមហាសន្ធិបាតវិសាមញ្ញ របស់សហគមន៍នេះសារ
ត្រូវបានដោយមហាសន្ធិបាតវិសាមញ្ញ របស់សហគមន៍នេះសារ
ត្រូវបានដោយមហាសន្ធិបាតវិសាមញ្ញ និងចុះហត្ថលេខា ដោយប្រធានគណៈកម្ពុជារ
សហគមន៍នេះសារត្រូវបានដោយមហាសន្ធិបាតវិសាមញ្ញ ។

ធ្វើនៅត្រូវបានដោយមហាសន្ធិបាតវិសាមញ្ញ និងចុះហត្ថលេខា
ក្រុមការសារនៃក្រសួងការអប់រំ និងក្រសួងការពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨

ក្រសួងការអប់រំ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

**សេចក្តីផ្តល់ការណ៍ស្តីពីគោលចំណែលនៃការបង្កើតសាធារណមន៍នៃនៅទី
និរការគ្រប់គ្រងធម្មជាន់ជ័យ និងការបង្កើតសាធារណមន៍នៃនៅទីក្រុងប្រជាជាតិ**

ត្រី មិនត្រាន់តែជាប្រភពអាបារពេញដោយប្រពេទីនូវ មិនអាចខ្លះបានសម្រាប់ដីរការប្រជាជំថ្លះ
បុណ្យលាភទេ តែវាទំងារប្រភពចំណួលដែលបានបង្កើតឡើងដីរការត្រូវសារ សុខភាព ការសិក្សា
អប់រំ..... របស់ប្រជាពលរដ្ឋ នៅក្នុងមិនប្រចាំឆ្នាំ ពីមួយថ្ងៃទៅមួយថ្ងៃកំណើនប្រជាពលរដ្ឋ បានកើនឡើងជាតិ
ហើយកំណើយទទួលរងនូវគ្រោះថ្វាក់ដឹងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃកំណើនប្រជាពលរដ្ឋ បានកើនឡើងជាតិ
លំដាប់ ដែលនាំឱ្យប្រជានេសាទេ មានការកើនឡើងជាតិដោយជាតិដែលបានបង្កើតឡើងដីរការប្រជាជំថ្លះ
ឱ្យមនុស្សសំលើងទៅកើតឯកជនបានចម្លាតិតិចដែលបង្កើតឡើងដីរការប្រជាជំថ្លះ ក្នុងមុខរបរកំបានបង្កើត
មួយៗ កំបានបង្កើតឱ្យការបើប្រាស់ប្រុសកំណត់ និងមួយចំនួនឈាមទៅដល់សកម្មភាព ដែលបង្កើតគ្រោះថ្វាក់
ធ្លីជាបុចជាការបើប្រាស់ឧបករណ៍នៃនោទល់ស្តីសង្កែរ។

ដូចប៉ះពេល ពីការបានបង្កើតឯកជន គឺការក្រើកក្រុងប្រជាជំថ្លះ ដែលបានបង្កើតឡើងដីរការប្រជាជំថ្លះ និងចំណួល
ដោយយោលយើពុនិត្យការរំបែននេះហើយ ទិន្នន័យជាកិតាល បានធ្វើកំណើនប្រជាជំថ្លះ កាលពីថ្ងៃទី
ឆ្នាំ២០០០ ដោយកាត់ និងលុបដែននេសាទេ ពីនាទីទូទៅនេសាទេ ទុកសម្រាប់ប្រជាពលរដ្ឋរកនេសាទេជាតិ
លក្ខណៈជ្រើន និងអនុញ្ញាតឱ្យប្រជាពលរដ្ឋទៅតាមមូលដ្ឋាន រៀបចំបង្កើតសហគមន៍នេសាទេ ដើម្បីរម
ចំណោមក្នុងការគ្រប់គ្រង និងទទួលខុសត្រូវលើដែននេសាទេដែលបានកាត់ និងលុបថ្ងៃ។ ផ្លូវការធនាគារ
ដែលនេះ ព្រមជាមួយស្ថានភាពជនបានក្នុងសហគមន៍ថ្មីថ្មី សហគមន៍នេសាទេត្រូវបានបង្កើត
ឡើងកាលពីថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០០៣ ដោយមានការសម្របសម្រួល និងជួយជ្រាមដៃជំងឺ
ទាំងបច្ចេកទេស សំរាប់ និងថ្មីការ ពីដែនទី ធនាគារ ដែលជាបុគ្គលិក និងអង្គភាពឲ្យសិរី
ហើយបង្កើតគ្រោះថ្វាក់ពីការប្រជាជំថ្លះ និងទទួលខុសត្រូវនេសាទេ ដែលកម្ដើម។

សហគមន៍នេសាទេត្រូវបានបង្កើតឡើងតាមរយៈការបានបង្កើតដោយសេវី យុត្តិធមិ និងសំងារ ចំពោះប្រជាពលរដ្ឋ
មូលដ្ឋាន ក្នុងក្នុងមិនប្រចាំឆ្នាំ រហូតមកដល់ពេលនេះ សហគមន៍នេសាទេត្រូវបានបង្កើត មានសមាជិក ចូលរួម និង
ជួយជ្រាមដៃជំងឺទៅការកំណត់នៃប្រជាពលរដ្ឋទាំងអស់មានចំនួន១៧៨នាក់ក្នុងនោះស្រើមានចំនួន ៦៥៤នាក់។

ដើម្បីសម្រេចដល់យកនការគ្រប់គ្រង ប្រព័ន្ធដោយរលូន និងប្រកបដោយផ្ទៀងៗ សហគមន៍នៃសាធារណៈត្រួរសំខាន់សំខាន់ និងអនុម័ត នូវលក្ខណិក និងបទបញ្ជាផ្ទៃក្នុង ដែលជាច្បាប់មូលដ្ឋាន របស់សហគមន៍ ដោយមហាសន្តិបានវិសាយញ្ញា ការបិទចេចទិន្នន័យខេមសាលា ឆ្នាំ២០០៨មានសម្រេចតាំងទៅនៅមួយ លើវត្ថុមាន១៩៦នាក់។

ជាមួយលក្ខណិក និងបទបញ្ជាផ្ទៃក្នុង សហគមន៍នៃសាធារណៈត្រួរសំខាន់សំខាន់ និងអនុម័ត ក្នុងការអប់រំផ្សេងៗផ្សាយលើកកំពស់កិត្តយល់ដឹង ទៅក្នុងបង្ក្រាបចនាលើសនេសាធារណៈ និងអភិវឌ្ឍន៍សហគមន៍។

សហគមន៍នៃសាធារណៈត្រួរសំខាន់សំខាន់ បានមូលមធិត្តាវិធីស្ថិតិថ្មី និងគ្រប់គ្រងលើការគ្រប់គ្រងនៃដែននេសាធារណៈ ដែលលូបចេញពីនាទីទីន្ទូវតែនេសាធារណៈលេខ៥,៩០,១៧និង១២ដែលមានទំហំ១៩៦នាក់បិទបានម្ខានត្រាំប្រចាំឆ្នាំ២០១៩៖

- ខាងក្រោមជាប់និងទ្វូតិនេសាធារណៈលេខ១៩
- ខាងលិចជាប់និងសហគមន៍ទំពុន និងសហគមន៍អង់
- ខាងដើរជាប់និងខេត្តបន្ទាយមានជួយ
- ខាងត្រូវជាប់និងទ្វូតិនេសាធារណៈលេខ១០,១២

-កិច្ចព្រមព្រំងកន្លែងនេសាធារណៈសហគមន៍ ដែលជាងកសារសំខាន់មួយ ផ្លូវបញ្ចប់ពីការងកភាពត្រា រាយការដែលជាបាន និងសហគមន៍នៃសាធារណៈ ក្នុងការប្រគល់ និងទទួល នូវកន្លែងនេសាធារណៈត្រួរសំខាន់សំខាន់ និងប្រើប្រាស់ជាផ្ទៀរការ

កន្លែងអភិវឌ្ឍ ចំនួន១២កន្លែង ត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍត្រីមេពុដ និងពេញលេចទិន្នន័យ នាយកពេទ្យនៃសាធារណៈត្រួរសំខាន់សំខាន់ កន្លែងអភិវឌ្ឍនិងមិនត្រីមពេជាថ្មាលពុដត្រី និង ជម្រើសរើសជម្រើសប្រជុំនៃការងារបែន្នែមទ្រៀត។

គោលបំណងនៃការបង្កើតសហគមន៍នៃសាធារណៈមាន ដូចខាងក្រោម

-រួមចំណោកក្នុងការទទួលខុសត្រូវ និងគ្រប់គ្រងដែននេសាធារណៈ ដែលបានលូបចេញពីនាទីទីន្ទូវតែនេសាធារណៈ ឱ្យមាននិរន្តរភាព

-រួមចំណោកក្នុងការទទួលខុសត្រូវ និងគ្រប់គ្រងដែននេសាធារណៈត្រួរសំខាន់សំខាន់ ឱ្យមាននិរន្តរភាព

-សម្របសម្រួលឱ្យប្រជាតិនេសាធារណៈមានសិទ្ធិសេវាការត្រា តាមផ្ទៀរច្បាប់ ក្នុងការប្រើប្រាស់ផនធាន

ផ្ទៀរជាតិ ក្នុងកន្លែងនេសាធារណៈសហគមន៍

-មុខរបរ

-ការបន្ថែមភាពព្រឹក

-ភាពជាម្នាស់

ចំពោះកិច្ចសហប្រតិបត្តិការ សហគមន៍នៃសាខានិងរក្សាយុទ្ធនូវចំណែងសាមគ្គិការ ជាដែលត្រូវដែល
មានស្រាប់ និងស្មោះស្មោះការដែករបន្ទែមឡើង ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងរកចិរាជកិវឌ្ឍន៍
សហគមន៍។

ក្រោមៗ .ថ្ងៃទី..... ៤...ខែ...មីនា...ឆ្នាំ២០០៧

ល.សន្លេ: សម្រាប់ និងរកចិរាជកិវឌ្ឍន៍

ប្រធាន

កញ្ញា

អ្នីន ជីវិត

ଭାବିତା ପାଇଁ କରିବାକୁ ଅନ୍ତର୍ଭାବ
ମାତ୍ରା-ପାଇଁ - ଭାବିତା କରିବାକୁ

గ్రంథాలయము

గుర్తించుని అణాలిస్తే నీ అణు ఉపాయిల్లిస్తే నీ అణు
గుర్తించుని అణాలిస్తే నీ అణు ఉపాయిల్లిస్తే నీ అణు
గుర్తించుని అణాలిస్తే నీ అణు ఉపాయిల్లిస్తే నీ అణు

— පාඨයේ ගොනු - ගොනු - ගොනු සිද්ධියෙන් අභ්‍යන්තර නිස්පාදන නීතියෙහි
විද්‍යා රුපු : පාඨයේ ගොනු සිද්ධියෙන් අභ්‍යන්තර නිස්පාදන නීතියෙහි
ක්‍රි. 175 නැත් පූජා / පූජා / එ. වෛශ්‍ය සිද්ධියෙන් පූජා නොවා.

— පාඨයේ ගොනු සිද්ධියෙන් අභ්‍යන්තර නිස්පාදන නීතියෙහි
විද්‍යා රුපු : පාඨයේ ගොනු සිද්ධියෙන් අභ්‍යන්තර නිස්පාදන නීතියෙහි

— පාඨයේ ගොනු සිද්ධියෙන් අභ්‍යන්තර නිස්පාදන නීතියෙහි
විද්‍යා රුපු : පාඨයේ ගොනු සිද්ධියෙන් අභ්‍යන්තර නිස්පාදන නීතියෙහි
ඇතුළු නීතියෙහි පූජා නොවා.

• • • මිගින් පූජා පූජා පූජා පූජා . පූජා පූජා පූජා පූජා පූජා
විද්‍යා රුපු : පූජා පූජා පූජා පූජා .

• • • මිගින් පූජා පූජා පූජා පූජා . පූජා පූජා පූජා පූජා පූජා
විද්‍යා රුපු : පූජා පූජා පූජා පූජා .

• • • මිගින් පූජා පූජා පූජා පූජා . පූජා පූජා පූජා පූජා පූජා
විද්‍යා රුපු : පූජා පූජා පූජා පූජා .

— පාඨයේ ගොනු . ගොනු - ගොනු ගොනු ගොනු ගොනු ගොනු ගොනු ගොනු
ඇතුළු නීතියෙහි පූජා පූජා .

— පාඨයේ ගොනු . ගොනු - ගොනු ගොනු ගොනු ගොනු ගොනු ගොනු
ඇතුළු නීතියෙහි පූජා පූජා .

— පාඨයේ ගොනු . ගොනු - ගොනු ගොනු ගොනු ගොනු ගොනු ගොනු
ඇතුළු නීතියෙහි පූජා පූජා .

— පාඨයේ ගොනු . ගොනු - ගොනු ගොනු ගොනු ගොනු ගොනු ගොනු
ඇතුළු නීතියෙහි පූජා පූජා .

• • • පූජා පූජා පූජා පූජා පූජා . 186. පූජා පූජා පූජා
විද්‍යා රුපු : පූජා පූජා පූජා පූජා .

• • • පූජා පූජා පූජා පූජා පූජා . 187. පූජා පූජා පූජා
විද්‍යා රුපු : පූජා පූජා පූජා .

— පාඨයේ ගොනු . ගොනු - ගොනු ගොනු ගොනු ගොනු ගොනු
ඇතුළු 165. ගොනු 97, 63 කොටස පිළිග්‍රි 4 පිළි 2, 66 කොටස

ඉ. කානුද්‍රික අංශයේ සෙවක නීතිය තුළ නීතිය මෙහෙයුම් ප්‍රතිච්‍රියාව නොමැත්තු වේ. ගෙවන අංශ තුළ 167 මුදල 98,81/- පින්ත්‍රී ට න් 1,18%.

- සාමාජික ගෞරු ආර්ථික ප්‍රතිච්‍රියාව ප්‍රතිච්‍රියාව නොමැත්තු වේ නීතිය මෙහෙයුම් ප්‍රතිච්‍රියාව නොමැත්තු වේ. නීතිය මෙහෙයුම් ප්‍රතිච්‍රියාව නොමැත්තු වේ.

ශ්‍රී ලංකා රජය සඳහා ප්‍රතිච්‍රියාව නීතිය මෙහෙයුම් ප්‍රතිච්‍රියාව නොමැත්තු වේ. නීතිය මෙහෙයුම් ප්‍රතිච්‍රියාව නොමැත්තු වේ.

පුද්‍ර ප්‍රජා මෙහෙයුම් ප්‍රතිච්‍රියාව නීතිය මෙහෙයුම් ප්‍රතිච්‍රියාව නොමැත්තු වේ.

ජ්‍යෙෂ්ඨ ප්‍රජා මෙහෙයුම් ප්‍රතිච්‍රියාව

ජ්‍යෙෂ්ඨ ප්‍රජා මෙහෙයුම් ප්‍රතිච්‍රියාව

ඩ්‍රෑ. ඩේව්‍රු